

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



អង្គាធនសេវាហិរញ្ញវត្ថុមិនមែនធនាគារ

**ផែនការយុទ្ធសាស្ត្រ
អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ
ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
២០២៤-២០២៨**

**“អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយផ្អែកលើ
ការជំរុញការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបរិក្ខារមុខ្ទឹមក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
ដើម្បីរួមវិភាគទានជំរុញសម្ភារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមមុខ្ទឹមក្នុងកម្ពុជាជំរុំរស់រវើក”**

អនុម័តដោយ

**ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
ក្នុងកិច្ចប្រជុំលើកទី២១ អាណត្តិទី១ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤**

អារម្ភកថា

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ **សម្តេចបហាបវរធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា**, រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានស្នូលនៃយុទ្ធសាស្ត្រ “**ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច**” ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានបញ្ចូល “**ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ**” ជាមុខទី៥នៃ បញ្ចកោណទី៥ “**ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល**” ដែលមានគោលដៅជាយុទ្ធសាស្ត្រក្នុងការអនុវត្ត គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨។

ក្នុងន័យនេះ ឆ្លើយតបទៅនឹងវិធានការគោលនយោបាយនិងអាទិភាពយុទ្ធសាស្ត្រខាងលើ, អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំ “**ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៤-២០២៨**” ដែលមានចក្ខុវិស័យ “**អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ** ដោយផ្អែកលើការជំរុញការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបរិវត្តកម្ម ឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីរួមវិភាគទានជំរុញសម្ភារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមឌីជីថលកម្ពុជាជំរុញរីករាលដាល”។ ដើម្បីសម្រេចចក្ខុវិស័យនេះ, ផែនការយុទ្ធសាស្ត្រនេះ កំណត់បេសកកម្ម របស់ អ.ស.ហ. គឺ “**ដឹកនាំ, គ្រប់គ្រង និងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព អនុលោមតាមគោលនយោបាយ, យុទ្ធសាស្ត្រ, ច្បាប់ និងលិខិត- បទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបទពិសោធន៍, ឧត្តមានុវត្តន៍ និងនិន្នាការអន្តរជាតិក្នុងតំបន់និងពិភពលោក ដែលមានសមាសភាពជាមួយនឹងបរិការណ៍កម្ពុជា**”។ បម្រើឱ្យចក្ខុវិស័យនិងបេសកកម្មដែលបានកំណត់, ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណង “**អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ តាមរយៈការបង្កើនល្បឿននៃការធ្វើឌីជីថលការប្រតិបត្តិកម្ម ដើម្បីលើកកម្ពស់បរិយាបន្ន ភាពជឿទុកចិត្ត និងនាំនូវតួនាទីនៃការផ្តល់និងការទទួលបាននូវសេវាហិរញ្ញវត្ថុមិនមែនធនាគារ**”។ ដើម្បីសម្រេច ចក្ខុវិស័យ, បេសកកម្ម និងគោលបំណងខាងលើ, ផែនការយុទ្ធសាស្ត្រនេះ កំណត់យកគោលដៅចំនួន៤គឺ “**(១)-អភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, (២)-អភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, (៣)-ជំរុញ ការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង(៤)-ជំរុញការអភិវឌ្ឍនិងនាំនូវតួនាទីសកម្មភាពបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ**”។ ផែនការយុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់ លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រងនិងសោធនឯកជន មូលបត្រ សន្តិសុខសង្គម បរិយាកាសប្រតិបត្តិ គណនេយ្យនិងសវនកម្ម និងអចលនវត្ថុ បញ្ចាំ និងប្រាតិភាគដោយអនុប្បទាន ព្រមទាំង បច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត ដែលរួមបញ្ចូលនូវហិរញ្ញវត្ថុវិជ្ជាជីវៈការនិងបច្ចេកវិទ្យាដែលកំពុងលេចឡើង ដែលអាចមានអន្តរសកម្មជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនិងវិស័យពាក់ព័ន្ធផ្សេងទៀត។ ក្នុងវិសាលភាពនេះ, យុទ្ធសាស្ត្រនិងវិធានការយុទ្ធសាស្ត្រ ត្រូវបានរៀបចំប្រកបដោយតក្កភាព សង្គតិភាព និងភាពប្រទាក់ក្រឡា ដោយផ្អែកលើការធ្វើសុខដុមនីយកម្មមុខងាររបស់នីយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។

ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនេះ គឺជាកិច្ចការដ៏មានសារៈសំខាន់របស់ អ.ស.ហ. ក្នុងការកសាង ផែនការយុទ្ធសាស្ត្រជាក់លាក់របស់ខ្លួន ដែលឯកសារនេះនឹងក្លាយជាក្របខណ្ឌរួមក្នុងការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ការណ៍នេះបង្ហាញឱ្យឃើញពីអន្តរសកម្មរវាងឯកសារគោល-

នយោបាយនិងយុទ្ធសាស្ត្រកម្រិតជាតិ ដែលបានដាក់ចេញកន្លងមកនិងត្រូវដាក់ចេញជាបន្តបន្ទាប់ដោយ រាជរដ្ឋាភិបាល និងឯកសារផែនការយុទ្ធសាស្ត្រកម្រិត អ.ស.ហ.។ ការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹង ផ្តល់អត្ថប្រយោជន៍ជាអតិបរមាដល់គ្រប់គូអង្គសង្គមជាមួយនឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាប្រកបដោយ ប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។

ដើម្បីទទួលបាននូវភាពជោគជ័យនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ស្របតាមការកែទម្រង់និង ការពង្រឹងអភិបាលកិច្ចសមិទ្ធកម្ម, និយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវចូលរួមឱ្យបានពេញលេញ ប្រកបដោយស្មារតីសកម្មនិងបុរេសកម្ម, សហបាមពល, សហការទទួលខុសត្រូវ, សហអភិវឌ្ឍន៍, សហនវានុវត្តន៍ និងសិទ្ធិភាពជាមួយនឹងគ្រប់ គូអង្គសង្គម ព្រមទាំងប្រតិបត្តិតាមឱ្យបានខ្ជាប់ខ្ជួននូវគុណតម្លៃស្ថាប័ននៃឧត្តមភាពនិងបំពេញកិច្ចការ ស្របតាមអភិក្រមរដ្ឋាភិបាលទាំងមូលនិងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

ជាទីបញ្ចប់ ក្នុងនាមប្រធានក្រុមប្រឹក្សា អ.ស.ហ., ខ្ញុំសូមសម្តែងនូវមូលវិចារណ៍ដ៏ថ្លៃថ្លាជូនចំពោះ កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំផែនការយុទ្ធសាស្ត្រនេះរហូតសម្រេចបានសមិទ្ធផលគួរជាទីមោទនៈនេះ ក្រោមការដឹកនាំនិងការអនុវត្តផ្ទាល់របស់ **ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងជាប្រធានក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រនេះ។** ខ្ញុំក៏សូមអរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលមានមជ្ឈមណ្ឌល បច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ និងនិយ័តករក្រោមឱវាទ អ.ស.ហ. ដែលជាសមាសភាពក្រុមការងារ រៀបចំផែនការយុទ្ធសាស្ត្រនិងក្រុមការងារបច្ចេកទេសជាសេនាធិការទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ ឯកសារនេះរហូតសម្រេចបានស្ថាពរ ព្រមទាំងតំណាងក្រសួង-ស្ថាប័ននិងវិស័យឯកជន ដែលបានចូលរួម សហការផ្តល់ធាតុចូលដល់ការរៀបចំផែនការយុទ្ធសាស្ត្រនេះ ដែលធ្វើឱ្យផែនការយុទ្ធសាស្ត្រនេះកាន់តែ មានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងអាចប្រើប្រាស់បានសម្រាប់គ្រប់គូអង្គពាក់ព័ន្ធ។

ថ្ងៃ ពុធ ១៥ កើត ខែ ចាប ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ គ.ស.២០២៥

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សារាជ្យនៃសេនាធិការដ្ឋានអ.ស.ហ.



អគ្គបណ្ឌិតនៃការពារព្រះមហាក្សត្រ ព័ន្ធមុនីរ័ត្ន

មាតិកា

អារម្ភកថា.....	i
មាតិកា.....	iii
បញ្ជីពាក្យកាត់.....	v
ខ្លឹមសារសង្ខេប.....	vii
១-សេចក្តីផ្តើម.....	១
២-ស្ថានភាពនិងការវិភាគនៃការអភិវឌ្ឍ.....	៣
២.១-ស្ថានភាពនៃការអភិវឌ្ឍ.....	៣
២.១.១-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល	៣
២.១.២-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ:	៤
២.១.៣-ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ	៤
២.១.៤-ការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ.....	៥
២.២-ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង.....	៦
២.២.១-ចំណុចខ្លាំង	៦
២.២.២-ចំណុចខ្សោយ.....	៦
២.២.៣-កាលានុវត្តភាព	៦
២.២.៤-ការគំរាមកំហែង	៧
៣-ក្របខណ្ឌផែនការយុទ្ធសាស្ត្រ.....	៨
៣.១-ចក្ខុវិស័យ	៨
៣.២-បេសកកម្ម	៨
៣.៣-គោលបំណង.....	៨
៣.៤-គោលដៅ	៨
៣.៥-វិសាលភាព.....	៩
៣.៦-យុទ្ធសាស្ត្រ.....	៩
៣.៧-វិធានការយុទ្ធសាស្ត្រ	១០
៣.៧.១-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល	១០

៣.៧.២-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ	១៦
៣.៧.៣-ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ	១៩
៣.៧.៤-ការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ.....	២២
៤-យន្តការអនុវត្ត សម្របសម្រួល តាមដាន និងវាយតម្លៃ	២៤
៤.១-យន្តការអនុវត្តនិងសម្របសម្រួល	២៤
៤.២-យន្តការតាមដាននិងវាយតម្លៃ.....	២៤
៥-សន្និដ្ឋាន	២៦
៦-បរិសិទ្ធ	២៧
បរិសិទ្ធទី១. តារាងវិធានការយុទ្ធសាស្ត្រ	២៧
បរិសិទ្ធទី២. សទ្ទានុក្រម	៥៣

បញ្ជីពាក្យកាត់

AI	បញ្ញាសិប្បនិម្មិត (Artificial Intelligence)
APIs	សន្លានកម្មនៃកម្មវិធីកុំព្យូទ័រ (Application Programming Interfaces)
CamDigiKey	ថ្នលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (Cambodia Digital Key)
CamDL	ថ្នលបច្ចេកវិទ្យាប្រកបចែកចែក (Cambodia Distributed Ledger)
CamDX	ថ្នលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange)
dApp	កម្មវិធីវិមជ្ឈការ (Decentralized Application)
DeFi	ហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance)
FinTech	បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)
ML	ម៉ាស៊ីនស្វ័យសិក្សា (Machine Learning)
NLP	បច្ចេកវិទ្យាប្រព្រឹត្តិកម្មភាសាធម្មជាតិ (Natural Language Processing)
P2P Financing	ហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល (Peer-to-Peer Financing)
P2P Lending	ការផ្តល់ប្រាក់កម្ចីពីបុគ្គលទៅបុគ្គល (Peer-to-Peer Lending)
RegTech	បច្ចេកវិទ្យានីយ័តកម្ម (Regulatory Technology)
SupTech	បច្ចេកវិទ្យាត្រួតពិនិត្យ (Supervisory Technology)
VR Technology	បច្ចេកវិទ្យាតថភាពនិម្មិត (Virtual Reality Technology)

ខ្លឹមសារសង្ខេប

ក្រោមឥទ្ធិពលឌីជីថលការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ធ្វើឱ្យលេចឡើងនូវបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលមានកាលានុវត្តភាពនិងសក្តានុពលភាពខ្ពស់ក្នុងការរួមវិភាគទានជំរុញសម្ភារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារមានសម្ភារៈគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងអំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ដោយមើលឃើញពីការរួមវិភាគទានមិនអាចខ្វះបាននៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារក្នុងការធ្វើឱ្យសម្រេចចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក, រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ, ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ ទោះបីជាយ៉ាងនេះក្តី, ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ជាការណាដំណាក់កាលទី១, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) មិនទាន់មានក្របខណ្ឌរួមជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅឡើយ។ បន្ថែមលើនេះ, ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅមានបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងកង្វះការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, កង្វះការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះ ដែលបានអភិវឌ្ឍដោយក្រសួង-ស្ថាប័នឱ្យទូលំទូលាយ និងការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះថ្មីៗ, កង្វះការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាដែលមានលក្ខណៈគាំទ្រចុងក្រោយថ្មីៗ និងកង្វះការអភិវឌ្ឍនិងនាំចេញនូវតួនាទីសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារឱ្យកាន់តែមានពិពិធភាពនិងភាពច្នៃប្រតិដ្ឋ។

ក្នុងន័យនេះ ដើម្បីកំណត់នូវក្របខណ្ឌរួមក្នុងការដោះស្រាយបញ្ហាប្រឈមខាងលើ, កាត់បន្ថយហានិភ័យឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមានិងចាប់យកកាលានុវត្តភាពនិងសក្តានុពលភាពនៃចរន្តនិងនិន្នាការឌីជីថលការប្រើប្រាស់កម្មនិងបរិក្ខេបឌីជីថលឱ្យបានជាអតិបរមា, អ.ស.ហ. បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ ក្នុងស្មារតីឆ្លើយតបទៅនឹងវិធានការគោលនយោបាយនិងអាទិភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ផែនការយុទ្ធសាស្ត្រនេះ មានចក្ខុវិស័យអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយផ្អែកលើការជំរុញការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបរិក្ខេបឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីរួមវិភាគទានជំរុញសម្ភារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។ តាមរយៈផែនការយុទ្ធសាស្ត្រនេះ, ដើម្បីសម្រេចចក្ខុវិស័យដែលបានដាក់ចេញ, អ.ស.ហ. បំពេញបេសកកម្មដឹកនាំ, គ្រប់គ្រង និងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព អនុលោមតាមគោលនយោបាយ, យុទ្ធសាស្ត្រ, ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបទពិសោធន៍, ឧត្តមានុវត្តន៍និងនិន្នាការ

អន្តរជាតិក្នុងតំបន់និងពិភពលោក ដែលមានសមាសភាពជាមួយនឹងបរិការណ៍កម្ពុជា។ បម្រើឱ្យចក្ខុវិស័យ និងបេសកកម្មដែលបានកំណត់, ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការបង្កើនល្បឿននៃការធ្វើឌីជីថលការប្រើប្រាស់កម្ម ដើម្បី លើកកម្ពស់បរិយាបន្ន ភាពជឿទុកចិត្ត និងនវានុវត្តន៍នៃការផ្តល់និងការទទួលបាននូវសេវាហិរញ្ញវត្ថុមិនមែន ធនាគារ។ ដើម្បីសម្រេចចក្ខុវិស័យ, បេសកកម្ម និងគោលបំណងខាងលើ, ផែនការយុទ្ធសាស្ត្រនេះកំណត់ យកគោលដៅដែលជាផ្នែកទាំង ៤ នៃដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺ (១)- អភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, (២)-អភិវឌ្ឍថ្នាក់ឌីជីថលគ្រឹះ, (៣)-ជំរុញការប្រើប្រាស់និង ការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង(៤)-ជំរុញការអភិវឌ្ឍនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ។ ផែនការយុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រងនិងសោធនឯកជនមូលបត្រ សន្តិសុខសង្គម បរិយាកាសកិច្ច គណនេយ្យនិង សវនកម្ម និងអចលនវត្ថុបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ព្រមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀតដែល រួមបញ្ចូលនូវហិរញ្ញវត្ថុវិមជ្ឈការនិងបច្ចេកវិទ្យាដែលកំពុងលេចឡើង ដែលអាចមានអន្តរសកម្មជាមួយនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនិងវិស័យពាក់ព័ន្ធផ្សេងទៀត។ ដើម្បីសម្រេចចក្ខុវិស័យ, បេសកកម្ម, គោលបំណង និងគោលដៅ ក្នុងវិសាលភាពខាងលើ, ផែនការយុទ្ធសាស្ត្រនេះកំណត់យុទ្ធសាស្ត្រចំនួន ១២ ដែលគាំទ្រដោយវិធានការគោលនយោបាយចំនួន ៤២ និងវិធានការយុទ្ធសាស្ត្រចំនួន ១៣៥។

ដើម្បីជំរុញការអនុវត្តវិធានការយុទ្ធសាស្ត្រដែលបានដាក់ចេញ សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យ, បេសកកម្ម, គោលបំណង, គោលដៅ, យុទ្ធសាស្ត្រ និងវិធានការគោលនយោបាយ ក្នុងវិសាលភាពដែលបាន កំណត់, ការរៀបចំយន្តការអនុវត្ត, សម្របសម្រួល, តាមដាននិងវាយតម្លៃត្រូវស្ថិតនៅក្រោមយន្តការស្ថាប័ន ដែលមានស្រាប់។ ក្នុងនោះ ក្រៅពីការអនុវត្តវិធានការយុទ្ធសាស្ត្ររបស់ខ្លួន, មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ទទួលបន្ទុកសម្របសម្រួល, តាមដាននិងវាយតម្លៃការអនុវត្តវិធានការ យុទ្ធសាស្ត្ររបស់និយ័តករក្រោមឱវាទ អ.ស.ហ. ពាក់ព័ន្ធ។ ដោយឡែក, និយ័តករក្រោមឱវាទ អ.ស.ហ. ពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តវិធានការយុទ្ធសាស្ត្រនិងសហការនិងសម្របសម្រួលការតាមដាននិងការវាយតម្លៃការអនុវត្ត វិធានការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព។

ផែនការយុទ្ធសាស្ត្រនេះ ត្រូវបានចាត់ទុកជា “ឯកសាររស់” ដែលជាកម្មវត្ថុនៃការកែសម្រួលបន្ថែមនាពេល អនាគត អនុលោមតាមបទពិសោធន៍, ឧត្តមានុវត្តន៍ និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងបរិការណ៍សកលការប្រើប្រាស់កម្មនិងតំបន់ការប្រើប្រាស់កម្មឌីជីថលក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានសមាសភាពជាមួយនឹងបរិការណ៍កម្ពុជា។



១-សេចក្តីផ្តើម

ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ, បច្ចេកវិទ្យាបានក្លាយជាកាតាលីករថ្មីៗមានសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ ស្របតាមចលនាការណែនាំនៃការធ្វើឌីជីថលការបន្តនិងបរិវត្តកម្មឌីជីថលក្នុងតំបន់និងពិភពលោក, ការប្រើប្រាស់បច្ចេកវិទ្យាក្នុងសេដ្ឋកិច្ចនិងសង្គម មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងអំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។ ការណែនាំនេះផ្តល់កាលានុវត្តភាពថ្មីៗជាច្រើនដល់គ្រប់គ្នាអង្គសង្គម។ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤និងបរិវត្តកម្មឌីជីថល ក៏ដូចជាតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជា, បច្ចេកវិទ្យាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពគន្លឹះ ១ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ នៃ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១”។

ក្នុងដំណើរនៃការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់, រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដើម្បីកសាង “ម៉ូដែលកំណើនថ្មី” គឺសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដែលក្នុងនោះក៏មានការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅរួមចំណែកជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។ តាមរយៈគោលនយោបាយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយទី១៦ នៃគោលដៅទី១ “ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល” ដោយផ្ដោតលើ “ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ” ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានអ.ស.ហ. ជាអង្គភាពទទួលបន្ទុកអនុវត្ត ព្រមទាំងមានការចូលរួមសហការពីនិយ័តករក្រោមឱវាទ អ.ស.ហ. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ, អ.ស.ហ. ត្រូវបានបង្កើតដោយច្បាប់នៅឆ្នាំ២០២១ ដែលមានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រងនិងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ នៅឆ្នាំ២០២១ដែល ឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាយន្តការស្ថាប័នអំណោយផលដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងទីផ្សារ ត្រូវបានបង្កើតដោយអនុក្រឹត្យស្ថិតក្រោមអគ្គលេខាធិការដ្ឋានអ.ស.ហ. ខណៈនិយ័តករក្រោមឱវាទ អ.ស.ហ. ទទួលបន្ទុកលើកកម្ពស់ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្រោមសមត្ថកិច្ចរបស់ខ្លួន។

ផ្អែកតាមស្ថានភាពនិងការវិភាគនៃការអភិវឌ្ឍ, បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់តួយ៉ាងបច្ចេកវិទ្យាធានារ៉ាប់រង, ការផ្តល់ប្រាក់កម្ចីពីបុគ្គលទៅបុគ្គល, ហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល, អាជីវកម្មទិញឥឡូវបង់ប្រាក់តាមក្រោយ និងបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត។ ទោះបីយ៉ាងណាក៏ដោយ, ការអភិវឌ្ឍនេះស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែស្ថិតក្នុងទិសដៅដ៏ត្រឹមត្រូវស្របតាមបទពិសោធន៍, ឧត្តមានុវត្តន៍ និងនិន្នាការអន្តរជាតិ។ ដោយសារមានការគាំទ្រនិងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល, ការធ្វើបម្រាស់បន្ថែមបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនឹងផ្តល់កាលានុវត្តភាពថ្មីៗជាច្រើនដល់គ្រប់គ្នាអង្គសង្គម។

ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវដាក់ចេញនូវវិធានការយុទ្ធសាស្ត្រដោះស្រាយជាអាទិ៍ កង្វះក្របខណ្ឌផែនការយុទ្ធសាស្ត្រ, កង្វះច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលកំណត់អំពីក្របខណ្ឌនិយ័តកម្មដែលមានតុល្យភាពជាមួយនឹងនវានុវត្តន៍ ក៏ដូចជាក្របខណ្ឌនៃការគ្រប់គ្រងហានិភ័យ, កង្វះការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់ឱ្យបានទូលំ- ទូលាយនិងកង្វះថ្នាលឌីជីថលគ្រឹះថ្មីៗដែលរួមបញ្ចូលទាំងថ្នាលនិង/ឬប្រព័ន្ធឌីជីថលដែលមានលក្ខណៈរួមនិង ដោយឡែកក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល, កង្វះធនធានមនុស្សដែលមានសមត្ថភាពជំនាញនិងទេពកោសល្យ បច្ចេកវិទ្យាហិរញ្ញវត្ថុ, កង្វះការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រចុងក្រោយថ្មីៗ និងកង្វះការប្រើប្រាស់ ផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលកំពុងមានក្នុងទីផ្សារ ក៏ដូចជាកង្វះការធ្វើពិពិធកម្មផលិតផល និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍។

ក្នុងន័យនេះ ការរៀបចំផែនការយុទ្ធសាស្ត្រនេះមានសារៈសំខាន់មិនអាចខ្វះបានក្នុងការឆ្លើយតបទៅនឹង បញ្ហាប្រឈមខាងលើ ក៏ដូចជាការអនុវត្តវិធានការគោលនយោបាយនិងអាទិភាពយុទ្ធសាស្ត្រដែលបានដាក់ ចេញ។ ផែនការយុទ្ធសាស្ត្រនេះ មានចក្ខុវិស័យ **“អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយផ្អែកលើការជំរុញការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារដើម្បីរួមវិភាគទានជំរុញសម្ភារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក”**។ ផែនការ យុទ្ធសាស្ត្រនេះជាក្របខណ្ឌរួមសម្រាប់និយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្រោមសមត្ថកិច្ចរបស់ខ្លួន។

២-ស្ថានភាពនិងការវិភាគនៃការអភិវឌ្ឍ

២.១-ស្ថានភាពនៃការអភិវឌ្ឍ

២.១.១-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល

រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជាកោណ-ដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានបញ្ចូលជាមុខ៥ នៃបញ្ជាកោណទី៥ “ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល”, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ និងចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឆ្នាំ២០៣០។ បន្ថែមលើនេះ ឯកសារពាក់ព័ន្ធផ្សេងទៀត ដែលរួមចំណែកដល់ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផលក្រោមសមត្ថកិច្ចរបស់អ.ស.ហ. រួមមានជាអាទិ៍ ផែនការអភិវឌ្ឍស្ថាប័ន, យុទ្ធសាស្ត្រនិងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ និងផែនការសកម្មភាព ៣ឆ្នាំរំកិល។ ក្រៅពីនេះ និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. បាននិងកំពុងរៀបចំនិងធ្វើបច្ចុប្បន្នកម្មឯកសារជាអាទិ៍ ផែនការមេ, យុទ្ធសាស្ត្រ និងផែនទីមគ្គុទេសក៍ឬផែនទីបង្ហាញផ្លូវពាក់ព័ន្ធផ្សេងទៀត។

ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីគតិយុត្តនិងនិយ័តកម្មដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ, ច្បាប់និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនត្រូវបានរៀបចំរួមមានជាអាទិ៍ ច្បាប់ស្តីពីការបោះផ្សាយនិងការជួញដូរមូលបត្រមហាជនឆ្នាំ២០០៧, ច្បាប់ស្តីពីការធានារ៉ាប់រងឆ្នាំ២០១៤, ច្បាប់ស្តីពីគណនេយ្យនិងសវនកម្មឆ្នាំ២០១៦, ច្បាប់ស្តីពីរបបសន្តិសុខសង្គមឆ្នាំ២០១៩, ច្បាប់ស្តីពីបរិយាកាសកិច្ចឆ្នាំ២០១៩, ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ អ.ស.ហ. ឆ្នាំ២០២១ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ពាក់ព័ន្ធផ្សេងទៀត គួយដឹងអនុក្រឹត្យស្តីពីការបំពាក់មុខងារបន្ថែមឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានអ.ស.ហ. ជាអង្គភាពបរិក្ខតកម្មឌីជីថលនៃ អ.ស.ហ. ឆ្នាំ២០២៤, ប្រកាសស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារឆ្នាំ២០២៣, គោលការណ៍ណែនាំស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រឆ្នាំ២០២៣ ដែលជំនួសគោលការណ៍ណែនាំឆ្នាំ២០២២, គោលការណ៍ណែនាំស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាធានារ៉ាប់រងឆ្នាំ២០២៣ ដែលបានធ្វើសុវត្ថិភាពនិងគោលការណ៍ណែនាំស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរិយាកាសកិច្ចឆ្នាំ២០២៣។ ទន្ទឹមនេះ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ កំពុងសិក្សារៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ ជាខ្លួនភាពគិតត្រឹមត្រឹមស ទី២ ឆ្នាំ២០២៤ និយ័តករមូលបត្រកម្ពុជា បានទទួលពាក្យស្នើសុំចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រចំនួន ១៥ ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនចំនួន ២ ត្រូវបានផ្តល់ការអនុញ្ញាតឱ្យសាកល្បងផ្ទាល់ជួញដូរទ្រព្យឌីជីថល។ រីឯ និយ័តករធានារ៉ាប់រងកម្ពុជាបានទទួលពាក្យស្នើសុំពីគ្រឹះស្ថានធានារ៉ាប់រងចំនួន ៧ ដើម្បីចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាធានារ៉ាប់រង ដែលរួមមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ៣, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ២, អាជីវកម្មបើកកាសូរេចំនួន ១ និងក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ១ ដែលក្នុងនោះក្រុមហ៊ុនចំនួន ២ ត្រូវបានផ្តល់ការអនុញ្ញាតឱ្យសាកល្បងផលិតផលនិងសេវាក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាធានារ៉ាប់រង។ ដោយឡែក និយ័តករបរិយាកាសកិច្ច បានទទួលពាក្យស្នើសុំចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរិយាកាសកិច្ចចំនួន ២ ក្រុមហ៊ុន។

ក្រៅពីនេះ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត ត្រូវបានរៀបចំដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានគ្រឹះសេដ្ឋកិច្ចនិងសង្គមឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល, ពលរដ្ឋឌីជីថល, រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ រាជរដ្ឋាភិបាលកំពុងរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗ ដែលមានកម្មវិធានលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគាររួមមានជាអាទិ៍ សេចក្តីព្រាងច្បាប់ស្តីពីអាជីវកម្មនិងសេវាអចលនវត្ថុ, សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន, សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប៉រ, សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន, សេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល និងសេចក្តីព្រាងច្បាប់ស្តីពីការផ្ទេរបច្ចេកវិទ្យា។

២.១.២-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ

ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងថ្នាលឌីជីថលគ្រឹះរួម ដែលមានកម្មវិធានលើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ, រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX), ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (CamDigiKey), ថ្នាលបច្ចេកវិទ្យាប្តូរធនកម្ពុជា (CamDL), ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងថ្នាលរដ្ឋាភិបាលឌីជីថលផ្សេងទៀត។ បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានអត្តនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលជាសេនាធិការបានដាក់ឱ្យដំណើរការប្រព័ន្ធក្របគ្របអេឡិចត្រូនិកកម្ពុជា (Cambodia E-Invoicing System) និងកំពុងអភិវឌ្ឍឃ្លាំងទិន្នន័យនិងថ្នាលវិភាគទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (Data Lake and Analytics Platform for Economy and Finance)។ ទន្ទឹមនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងអភិវឌ្ឍ DG SuperApp និងប្រព័ន្ធហត្ថលេខាឌីជីថល (Digital Signature System)។ រីឯ ក្រសួងមហាផ្ទៃកំពុងសិក្សាអភិវឌ្ឍប្រព័ន្ធអត្តសញ្ញាណឌីជីថល (Digital Identity System)។ ដោយឡែក និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. បាននិងកំពុងប្រើប្រាស់និងពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ថ្នាល CamDX និងថ្នាល CamDigiKey ជាពិសេសក្នុងក្របខណ្ឌនៃការរៀបចំនិងការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជី គ្រប់គ្រងការស្នើសុំអាជ្ញាបណ្ណ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដាក់របាយការណ៍ហិរញ្ញវត្ថុតាមអនឡាញ និងផ្តល់សេវាសាធារណៈ, ទទួលស្គាល់នីតិសម្បទា ឬអនុញ្ញាតប្រតិបត្តិការ, ប្រព័ន្ធចុះឈ្មោះនិងការបង់ថ្លៃតាមអនឡាញសម្រាប់វគ្គបណ្តុះបណ្តាលនិងការប្រឡងនិងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ និងប្រព័ន្ធស្នើសុំឬផ្តល់អាជ្ញាបណ្ណតាមអនឡាញ ក៏ដូចជាអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងរដ្ឋបាល, ប្រព័ន្ធគ្រប់គ្រងទិន្នន័យក្រុមហ៊ុន, ប្រព័ន្ធជួញដូរចល័តនិងកម្មវិធីទូរសព្ទស៊ីអេសអ៊ីកត្រេដ (CSX Trade), ប្រព័ន្ធផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ, ប្រព័ន្ធនិងកម្មវិធីទូរសព្ទជួញដូរឧបករណ៍និស្សន្ទ, ប្រព័ន្ធបើកគណនីជួញដូរមូលបត្រតាមអនឡាញ, ប្រព័ន្ធបើកគណនីជួញដូរឧបករណ៍និស្សន្ទតាមអនឡាញ និងប្រព័ន្ធគ្រប់គ្រងការដាក់បញ្ចុះរបាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះ និយ័តករមូលបត្រកម្ពុជាកំពុងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យតាមដានប្រតិបត្តិការអាជីវកម្មជួញដូរឧបករណ៍និស្សន្ទ ដែលជាប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យ (SupTech) និងបច្ចេកវិទ្យានិយ័តកម្ម (RegTech)។

២.១.៣-ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ

ការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ ត្រូវបានជំរុញដោយរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវជាអាទិ៍ គោលនយោបាយ, យុទ្ធសាស្ត្រ និងផែនទីមគ្គុទេសក៍ឬផែនទីបង្ហាញផ្លូវពាក់ព័ន្ធ។ ប៉ុន្តែបច្ចុប្បន្ន កម្ពុជា

មិនទាន់មានច្បាប់និងលិខិតបទដ្ឋានគតិយុត្តច្បាស់លាស់ដែលកំណត់អំពីក្របខណ្ឌនិយ័តកម្មបច្ចេកវិទ្យា គាំទ្រនៅឡើយ។ ការណ៍នេះ មួយចំណែកធំបណ្តាលមកពីកង្វះមូលធនមនុស្សឌីជីថល។ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្សឌីជីថល, និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ពាក់ព័ន្ធ បានរៀបចំនិងចូលរួមវគ្គបណ្តុះបណ្តាល, សិក្ខាសាលានិងទស្សនកិច្ចសិក្សា និងរៀបចំមាតិកាគាំទ្រដើម្បីផ្សព្វផ្សាយតាមមេឌាសង្គម។ ទន្ទឹមនេះ អ.ស.ហ. បានរៀបចំផែនការបច្ចេកវិទ្យាហិរញ្ញវត្ថុដែលជាថ្នាលអភិវឌ្ឍនិងនាំនូវវគ្គបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីចែករំលែកទិន្នន័យ, ព័ត៌មាន, ឯកសារ និងចំណេះដឹងផ្សេងៗពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងកម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ។

២.១.៤-ការជំរុញការអភិវឌ្ឍនិងនាំនូវតួនាទីសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ

ការអភិវឌ្ឍនិងនាំនូវតួនាទីសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ពោលគឺ ការអភិវឌ្ឍនិងនាំនូវតួនាទីកម្មក្រុមហ៊ុន, សហគ្រាស និងធុរកិច្ចប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ ប្រសិនបើធៀបជាមួយនឹងការអភិវឌ្ឍនិងនាំនូវតួនាទី សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារ។ បច្ចុប្បន្ន សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារដែលមានការអភិវឌ្ឍនិងនាំនូវតួនាទីគួរឱ្យកត់សម្គាល់ រួមមានសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យធានារ៉ាប់រងឬបច្ចេកវិទ្យាធានារ៉ាប់រង និងសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។

ក្នុងនោះដែរ វិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលរួមបញ្ចូលនូវការរួមចំណែកពីបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរនោះ ក៏មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសក្នុងអំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីមានការគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល។ ជាការកត់សម្គាល់ វិស័យហិរញ្ញវត្ថុមិនមែនធនាគារកម្ពុជា បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញសម្ភារៈកំណើនសេដ្ឋកិច្ចជាតិ។ តួយ៉ាង គិតត្រឹមឆ្នាំ២០២៣ វិស័យធានារ៉ាប់រង បានចូលរួមអត្រាភាគទាន ១,១៦% ក្នុងសេដ្ឋកិច្ចជាតិ ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រងចំនួន ២១,០២ ដុល្លារអាមេរិក ក្នុងប្រជាជនម្នាក់ ដែលក្នុងនោះក៏មានការរួមចំណែកពីបច្ចេកវិទ្យាធានារ៉ាប់រងផងដែរ។ បន្ថែមពីនេះ នៅឆ្នាំ២០២៣ ទីផ្សារធានារ៉ាប់រងកម្ពុជារក្សាបាននូវសម្ភារៈនៃការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលក្នុងនោះបុព្វលាភធានារ៉ាប់រងមានប្រមាណ ៣៤៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣,៦% ធៀបនឹងឆ្នាំ២០២២ ចំណែកឯទ្រព្យសកម្មសរុបបានកើនឡើងលើសពី ១ ពាន់លានដុល្លារអាមេរិកខណៈមូលនិធិភាគហ៊ុនមានចំនួនសរុបប្រមាណ ៤៥៣ លានដុល្លារអាមេរិក។ សម្រាប់វិស័យមូលបត្រ នៅឆ្នាំ២០២៣ មូលធនបន្តនិយកម្មទីផ្សារសម្រាប់ទីផ្សារមូលបត្រមានចំនួនសរុប ៣,១៣ ប៊ីលានដុល្លារអាមេរិក, មូលធនបន្តនិយកម្មទីផ្សារធៀបនឹងផលិតផលក្នុងស្រុកសរុបមានតម្លៃស្មើនឹង ៩,៧៩%, ការប្រមូលសាច់ប្រាក់ពីទីផ្សារមូលបត្រមានចំនួនសរុប ៣៥៧,២៦ លានដុល្លារអាមេរិក និងទំហំជួញដូរនៃទីផ្សារឧបករណ៍និស្សន្ទមានចំនួនសរុប ២៨៣,៥ លានដុល្លារអាមេរិក។ សម្រាប់វិស័យបរិយាកាសបាលកិច្ច គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានដាក់ឱ្យដំណើរការទីផ្សារបរិយាកាសបាលកិច្ចជាមួយនឹងប្រតិបត្តិការពេញលេញ ដែលក្នុងនោះបរិយាកាសបាលកិច្ចដែលបានចុះបញ្ជីកើនឡើងដល់ចំនួន ៧៨៨ ករណី ជាមួយនឹងបរិយាកាសទំហំ ១២៧១ លានដុល្លារអាមេរិក។

២.២-ការវិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង

២.២.១-ចំណុចខ្លាំង

- អ.ស.ហ. ត្រូវបានបង្កើតដោយច្បាប់នៅឆ្នាំ២០២១ ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងការត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងការប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- អ.ស.ហ. មានយន្តការក្រុមការងារលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្ទៃក្នុង អ.ស.ហ. និងអន្តរក្រសួង-ស្ថាប័ន និងអង្គភាពបរិវត្តកម្មឌីជីថលរបស់ខ្លួន ព្រមទាំង ក្រុមការងារជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- និយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បាននិងកំពុងបំពេញការងារប្រកបដោយស្មារតីសហការទទួលខុសត្រូវខ្ពស់ គួយយ៉ាងនិយ័តករមូលបត្រ កម្ពុជា, និយ័តករធានារ៉ាប់រងកម្ពុជា និងនិយ័តករបរធនបាលកិច្ច បានដាក់ឱ្យដំណើរការបរិស្ថាន សាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្រោមសមត្ថកិច្ចរបស់ខ្លួន,
- រាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍបាននិងកំពុងផ្តល់នូវការគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលនូវបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរនោះ នៅបន្តមាន ការអភិវឌ្ឍជាវិជ្ជមាននិងមានសក្តានុពលខ្ពស់នាពេលអនាគត។

២.២.២- ចំណុចខ្សោយ

- កង្វះផែនការយុទ្ធសាស្ត្រ, ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងការផ្តួចផ្តើមគំនិតវាស់វែងផ្សេងៗ,
- កង្វះការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់ឱ្យបានទូលំទូលាយ, ការអភិវឌ្ឍថ្នាលឌីជីថល គ្រឹះថ្មីៗ, ការធ្វើឌីជីថលការប្រើប្រាស់និងការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល,
- កង្វះការស្រាវជ្រាវនិងការអភិវឌ្ឍចំណេះដឹង សមត្ថភាព ជំនាញ គុណវុឌ្ឍិ និងទេពកោសល្យឱ្យបាន គ្រប់គ្រាន់, ការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុឱ្យបានរឹងមាំ និងការពង្រឹងកិច្ចសហការនិងកិច្ច- សហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធ,
- កង្វះការប្រើប្រាស់ផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានស្រាប់, ការស្រាវជ្រាវការអភិវឌ្ឍ និងនវានុវត្តន៍ផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ និងការលើកទឹកចិត្តនិងការគាំទ្រផ្សេងៗ។

២.២.៣-កាលានុវត្តភាព

- វិធានការនិងការផ្តួចផ្តើមគំនិតវាស់វែងសំខាន់ៗមួយចំនួន ត្រូវបានរៀបចំនិងធ្វើសុវត្ថិភាពជាបន្ត បន្ទាប់ ដើម្បីបង្កលក្ខណៈអំណោយផលដល់ក្រុមហ៊ុន, សហគ្រាស និងធុរកិច្ចថ្មី,
- ថ្នាលឌីជីថលគ្រឹះមួយចំនួនដែលមានលក្ខណៈរួម ត្រូវបានអភិវឌ្ឍនិងជំរុញឱ្យមានការប្រើប្រាស់ ជាបណ្តើរៗ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់និងការទទួលបាននូវសេវាហិរញ្ញវត្ថុ,
- បច្ចេកវិទ្យាចុងក្រោយថ្មីៗដែលមានលក្ខណៈគាំទ្រ ត្រូវបានជំរុញឱ្យមានការប្រើប្រាស់តាមរយៈអាជី ការដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្ត្រ ការបណ្តុះបណ្តាល និងការផ្សព្វផ្សាយផ្សេងៗ ដើម្បី ជំរុញការកសាងមូលដ្ឋាន, ការចាប់យក និងការធ្វើបរិវត្តកម្មឌីជីថល,

- ផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ បាននិងកំពុងលេចឡើងក្នុងទីផ្សារ តួយ៉ាងគំរូអាជីវកម្មឧបយោគហិរញ្ញវត្ថុ (Embedded Finance) ។

២.២.៤-ការគំរាមកំហែង

- ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទាមទារនូវធនធានមនុស្សដែលមានសមត្ថភាព គុណវុឌ្ឍិ ជំនាញ និងទេពកោសល្យ ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានការខ្វះខាតនិងមានការប្រកួតប្រជែងខ្ពស់ជាមួយនឹងវិស័យឯកជន,
- ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ទាមទារនូវការបណ្តុះវប្បធម៌ផ្គត់ផ្គង់គំនិតអភិវឌ្ឍន៍ ការសម្រេចចិត្តដោយភាពឆ្លាត ការប្តេជ្ញាចិត្តខ្ពស់ និងការធ្វើអាទិភាពបន្ថែមកម្មការងារដែលត្រូវអនុវត្តក្នុងរយៈពេលខ្លី, មធ្យម និងវែង,
- ការធ្វើឌីជីថលភាវូបនីយកម្មនិងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ អាចនាំមកនូវហានិភ័យនានា ដែលអាចធ្វើឱ្យប៉ះពាល់ដល់ភាពជឿទុកចិត្តរបស់សាធារណជន,
- ការអភិវឌ្ឍនិងនវានុវត្តន៍ហិរញ្ញវត្ថុវិមជ្ឈការនិងបច្ចេកវិទ្យាដែលកំពុងលេចឡើង អាចបង្កនូវផលប៉ះពាល់ជាមហេតុផលស្ថិរភាពនិងចីរភាពវិស័យហិរញ្ញវត្ថុ។

៣-ក្របខណ្ឌផែនការយុទ្ធសាស្ត្រ

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ត្រូវបានរៀបចំសម្រាប់ ឆ្នាំ២០២៤-២០២៨ អនុលោមតាមបទពិសោធន៍ ឧត្តមានុវត្តន៍ និងនិន្នាការអន្តរជាតិនៃការអភិវឌ្ឍបច្ចេក- វិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានសមាសភាពជាមួយនឹងបរិការណ៍កម្ពុជា។

៣.១-ចក្ខុវិស័យ

ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨, ផែនការយុទ្ធ- សាស្ត្រនេះ មានចក្ខុវិស័យ “អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយផ្អែកលើ ការជំរុញការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបរិក្ខម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីរួម វិភាគទានជំរុញសម្បូរនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក។

៣.២-បេសកកម្ម

តាមរយៈផែនការយុទ្ធសាស្ត្រនេះ ដើម្បីសម្រេចចក្ខុវិស័យខាងលើ, អ.ស.ហ. ដែលមាននិយ័តករក្រោម ឱវាទនិងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.ជាសេនាធិការបំពេញបេសកកម្ម “ដឹកនាំ, គ្រប់គ្រង និងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព អនុលោមតាមគោលនយោបាយ, យុទ្ធសាស្ត្រ, ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងបទពិសោធន៍, ឧត្តមានុវត្តន៍ និងនិន្នាការអន្តរជាតិក្នុងតំបន់និងពិភពលោកដែលមានសមាសភាព ជាមួយនឹងបរិការណ៍កម្ពុជា។


៣.៣-គោលបំណង

បម្រើឱ្យចក្ខុវិស័យនិងបេសកកម្មខាងលើ, ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណង “អភិវឌ្ឍប្រព័ន្ធ អេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការបង្កើនល្បឿននៃការធ្វើឌី- ជីថលការបន្ថែមកម្ម ដើម្បីលើកកម្ពស់បរិយាបន្ន ភាពជឿទុកចិត្ត និងនវានុវត្តន៍នៃការផ្តល់និងការទទួលបាន នូវសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

៣.៤-គោលដៅ

ដើម្បីសម្រេចចក្ខុវិស័យ បេសកកម្ម និងគោលបំណងខាងលើ, ផែនការយុទ្ធសាស្ត្រនេះកំណត់នូវគោល- ដៅដែលជាផ្នែកទាំង ៤ នៃដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ គឺ “(១)-អភិវឌ្ឍ បរិស្ថានគោលនយោបាយអំណោយផល, (២)-អភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, (៣)-ជំរុញការប្រើប្រាស់និងការ- អភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង(៤)-ជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ។

រូបភាពទី១. ដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ



ប្រភព៖ កែសម្រួលពីដើមឈើបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៣


៣.៥-វិសាលភាព

ផែនការយុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រងនិងសោធនឯកជន (បច្ចេកវិទ្យាធានារ៉ាប់រង) មូលបត្រ សន្តិសុខសង្គម បរិច្ចាគបាលកិច្ច គណនេយ្យនិងសវនកម្ម និងអចលនវត្ថុ បញ្ចាំ និងប្រាតិភាគដោយអនុប្បទាន ព្រមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀតដែលរួមបញ្ចូលនូវហិរញ្ញវត្ថុវិមជ្ឈការនិងបច្ចេកវិទ្យាដែលកំពុងលេចឡើង ដែលអាចមានអន្តរាគមន៍ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនិងវិស័យពាក់ព័ន្ធផ្សេងទៀត។

៣.៦-យុទ្ធសាស្ត្រ

ដើម្បីសម្រេចបាននូវវិស័យ បេសកកម្ម គោលបំណង និងគោលដៅខាងលើ, ផែនការយុទ្ធសាស្ត្រនេះ កំណត់នូវយុទ្ធសាស្ត្រចំនួន ១២ តាមគោលដៅចំនួន ៤ ដូចខាងក្រោម៖

រូបភាពទី២.
យុទ្ធសាស្ត្រតាមគោលដៅនីមួយៗ



៣.៧-វិធានការយុទ្ធសាស្ត្រ

វិធានការយុទ្ធសាស្ត្រចំនួន ១៣៥ ត្រូវបានរៀបចំតាមវិធានការគោលនយោបាយ ដូចមានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដោយផ្អែកលើមូលដ្ឋាននៃការធ្វើសុខដុមនីយកម្មវិធានការយុទ្ធសាស្ត្ររបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងនិយ័តករក្រោមឱវាទ អ.ស.ហ. អនុលោមតាមគោលដៅទាំង ៤ ក្រោមយុទ្ធសាស្ត្រចំនួន ១២។

៣.៧.១-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល

ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផលផ្ដោតលើការរៀបចំ ការធ្វើសុវត្ថិភាព និងការអនុវត្តក្របខណ្ឌគោលនយោបាយនិងយុទ្ធសាស្ត្រ, ការរៀបចំនិងការធ្វើវិសោធនកម្មក្របខណ្ឌគតិយុត្ត, ការរៀបចំ

ក្របខណ្ឌអន្តរប្រតិបត្តិការនិងអន្តរតំណភាព, ការលើកកម្ពស់ភាពជឿទុកចិត្ត, ការពង្រឹងកិច្ចសហការនិង កិច្ចសហប្រតិបត្តិការ និងការផ្ដួចផ្ដើមគំនិតនានានូវត្រូវផ្សេងៗ។ ដើម្បីអភិវឌ្ឍបរិស្ថានគោលនយោបាយ អំណោយផល, អ.ស.ហ. ដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន ៦០ តាមវិធានការគោលនយោបាយ ចំនួន ១៧ ក្រោមយុទ្ធសាស្ត្រចំនួន ៣ ដូចខាងក្រោម៖

ក-ការរៀបចំ ការធ្វើសុវត្ថិភាព និងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ

១)-រៀបចំផែនការមេកសាងសមត្ថភាពនិងជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន សមត្ថភាពស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ,

- ១.១- ស្រាវជ្រាវអំពីការកសាងសមត្ថភាពនិងជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ,
- ១.២- រៀបចំផែនការកសាងសមត្ថភាពនិងជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ ជាវិភាគទានដល់ការរៀបចំផែនការមេកសាងសមត្ថភាពនិងជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ,
- ១.៣- បញ្ចូលប្រធានបទពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុទៅក្នុងកម្មវិធីបណ្តុះបណ្តាលនិងការប្រឡង និងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ។

២)-រៀបចំ, កែសម្រួល និងជំរុញការអនុវត្តផែនការអភិវឌ្ឍស្ថាប័នរបស់និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយរំលេចឱ្យឃើញពីការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ២.១- រៀបចំ, ធ្វើវិសោធនកម្ម និងអនុវត្តផែនការអភិវឌ្ឍស្ថាប័នរបស់និយ័តករក្រោមឱវាទ អ.ស.ហ. ដោយរំលេចឱ្យឃើញពីការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្រោមសមត្ថកិច្ចរបស់ខ្លួន,
- ២.២- រៀបចំ, ធ្វើវិសោធនកម្ម និងអនុវត្តផែនការអភិវឌ្ឍស្ថាប័ន អ.ស.ហ. និងអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ ដោយរំលេចឱ្យឃើញពីការងារពាក់ព័ន្ធ នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

៣)-ពង្រឹងគណនេយ្យភាពសមិទ្ធកម្មនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៣.១- រៀបចំក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៣.២- អនុវត្តក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយរាយការណ៍អំពីលទ្ធផលនិងវាយតម្លៃការអនុវត្តផែនការ យុទ្ធសាស្ត្រនេះ,
- ៣.៣- រៀបចំនិងអនុវត្តផែនការទីបង្គោលផ្លូវការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ,
- ៣.៤- រៀបចំនិងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាធានារ៉ាប់រង។

ខ-ការរៀបចំ ការធ្វើវិសោធនកម្ម និងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត

៤)-ពិនិត្យលទ្ធភាពក្នុងការដាក់ឱ្យអនុវត្តក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការការពារទិន្នន័យនិងការចែក- រំលែកទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៤.១- ស្រាវជ្រាវអំពីក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការការពារទិន្នន័យនិងការចែករំលែកទិន្នន័យក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៤.២- សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំនិងការដាក់ឱ្យអនុវត្តក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការការពារទិន្នន័យនិងការចែករំលែកទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៤.៣- រៀបចំបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ប្រព័ន្ធរក្សាទុកទិន្នន័យខាងក្រៅឬបច្ចេកវិទ្យាក្លោងក្នុងវិស័យមូលបត្រ,
- ៤.៤- រៀបចំបទប្បញ្ញត្តិស្តីពីការចែករំលែកនិងការផ្សព្វផ្សាយព័ត៌មានក្នុងប្រព័ន្ធសន្តិសុខសង្គម,
- ៤.៥- រៀបចំបទប្បញ្ញត្តិស្តីពីយន្តការតាមដាននិងវាយតម្លៃទិន្នន័យក្នុងក្របខណ្ឌគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងទិន្នន័យអចលនទ្រព្យកម្ពុជា។

៥)-សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំនិងការដាក់ឱ្យប្រើប្រាស់ឬការអនុវត្តក្របខណ្ឌគាំទ្រអភិបាលកិច្ចសន្ទនាកម្មនៃកម្មវិធីកុំព្យូទ័រនិងអន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភាពរវាងតួអង្គពាក់ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសរវាងនិយ័តករក្រោមឱវាទ អ.ស.ហ. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ,

- ៥.១- ស្រាវជ្រាវអំពីក្របខណ្ឌគាំទ្រអភិបាលកិច្ចសន្ទនាកម្មនៃកម្មវិធីកុំព្យូទ័រនិងអន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភាពរវាងតួអង្គពាក់ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ,
- ៥.២- ពិនិត្យសមិទ្ធិលទ្ធភាពក្នុងការរៀបចំនិងការដាក់ឱ្យប្រើប្រាស់ឬការអនុវត្តក្របខណ្ឌគាំទ្រអភិបាលកិច្ចសន្ទនាកម្មនៃកម្មវិធីកុំព្យូទ័រនិងអន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភាពរវាងតួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ,
- ៥.៣- រៀបចំនិងដាក់ឱ្យប្រើប្រាស់ឬអនុវត្តក្របខណ្ឌគាំទ្រអភិបាលកិច្ចសន្ទនាកម្មនៃកម្មវិធីកុំព្យូទ័រ និងអន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភាពរវាងតួអង្គពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុ។

៦)-ប្រយុទ្ធនឹងបទរល្មើសហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលទាំងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,

- ៦.១- ស្រាវជ្រាវអំពីការចូលរួមរបស់បច្ចេកវិទ្យាក្នុងការប្រយុទ្ធនឹងបទរល្មើសហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលទាំងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ,
- ៦.២- ចូលរួមវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យពាក់ព័ន្ធនឹងអាជីវកម្មក្នុងវិស័យមូលបត្រ,
- ៦.៣- ផ្សព្វផ្សាយអំពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ,
- ៦.៤- ចុះត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់ក្រុមហ៊ុនធានារ៉ាប់រង,
- ៦.៥- បណ្តុះបណ្តាលអំពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រុមហ៊ុនធានារ៉ាប់រង,
- ៦.៦- ចូលរួមចុះត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុនិងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ,
- ៦.៧- បណ្តុះបណ្តាលអំពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់

ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុនិងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ។

៧)-កែសម្រួលឬធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តម្ភយចំនួនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលអាចរាំងស្ទះឬបង្កើតភាពស្មុគស្មាញដល់ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារ,

- ៧.១- ស្រាវជ្រាវអំពីការកែសម្រួលឬការធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តម្ភយចំនួនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលអាចរាំងស្ទះឬបង្កើតភាពស្មុគស្មាញដល់ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារ,
- ៧.២- ចូលរួមកែសម្រួលឬធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តម្ភយចំនួនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលអាចរាំងស្ទះឬបង្កើតភាពស្មុគស្មាញដល់ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារ តាមការចាំបាច់,
- ៧.៣- ពិនិត្យលទ្ធភាពក្នុងការកែសម្រួលឬការធ្វើវិសោធនកម្មលិខិតបទដ្ឋានគតិយុត្តម្ភយចំនួន ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការស្នើសុំអាជ្ញាបណ្ណ, ការដាក់របាយការណ៍ និងការដាក់លិខិតផ្សេងៗមកនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។

៨)-រៀបចំ,កែសម្រួលឬធ្វើវិសោធនកម្មបទប្បញ្ញត្តិប្រុងប្រយ័ត្នដែលអនុវត្តចំពោះបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារតាមការចាំបាច់ និងចូលរួមលើកកម្ពស់ការការពារសន្តិសុខបច្ចេកវិទ្យាព័ត៌មានក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៨.១- ស្រាវជ្រាវអំពីការរៀបចំ,ការកែសម្រួលឬការធ្វើវិសោធនកម្មបទប្បញ្ញត្តិប្រុងប្រយ័ត្នដែលអនុវត្តចំពោះបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ៗដែលមានលក្ខណៈនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៨.២- រៀបចំបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យមូលបត្រ។

៩)-រៀបចំក្របខណ្ឌឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវាយតម្លៃនិងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (Non-Bank FinTech Risk Assessment and Management),

- ៩.១- ស្រាវជ្រាវអំពីការរៀបចំក្របខណ្ឌឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវាយតម្លៃនិងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៩.២- រៀបចំក្របខណ្ឌឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៩.៣- រៀបចំបទប្បញ្ញត្តិស្តីពីការវាយតម្លៃនិងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ,
- ៩.៤- ស្រាវជ្រាវអំពីការវាយតម្លៃភាពចាស់ទុំសន្តិសុខសាយប៉ារក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

១០)-គាំទ្រនិងជំរុញការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាពិសេសសន្តិសុខឌីជីថល ព្រមទាំងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីគតិយុត្តប្រព័ន្ធអេកូឡូស៊ីនិយ័តកម្ម សំដៅលើកកម្ពស់ភាពជឿទុកចិត្តលើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ១០.១- រៀបចំនិងធ្វើបច្ចុប្បន្នកម្មកម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ,

១០.២- គាំទ្រនិងជំរុញការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាពិសេសសន្តិសុខ ឌីជីថល ព្រមទាំងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់ ដើម្បីអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីគតិយុត្តប្រព័ន្ធអេកូឡូស៊ីនិយ័តកម្ម សំដៅលើកកម្ពស់ភាពជឿទុកចិត្តលើបច្ចេក- វិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរិស្ថានបាលកិច្ច។

១១)-សិក្សានិងរៀបចំយន្តការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ រួមទាំងកិច្ចការពារទិន្នន័យនិង ឯកជនភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ១១.១- ស្រាវជ្រាវអំពីកិច្ចការពារអ្នកប្រើប្រាស់ រួមទាំងកិច្ចការពារទិន្នន័យនិងឯកជនភាពពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ១១.២- ចូលរួមលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ រួមទាំងកិច្ចការពារទិន្នន័យនិងឯកជនភាពពាក់ព័ន្ធនឹង បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ១១.៣- រៀបចំបទប្បញ្ញត្តិស្តីពីកិច្ចការពារទិន្នន័យនិងឯកជនភាពទិន្នន័យក្នុងវិស័យមូលបត្រ,
- ១១.៤- សិក្សានិងរៀបចំយន្តការលើកកម្ពស់កិច្ចការពារអ្នកចូលរួមក្នុងទីផ្សាររួមទាំងកិច្ចការពារទិន្នន័យនិង ឯកជនភាពរបស់ភាគីបរិស្ថានបាលកិច្ច រួមមានបរិស្ថានបាលទាយក, បរិស្ថានបាល និងអត្តសាហកៈ។

១២)-សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយធ្វើសុខដុមនីយកម្មមុខងារបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈ ការបែងចែកមុខងាររវាងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធឱ្យបានច្បាស់លាស់និងមិនធ្វើឱ្យមានបម្រែបម្រួល ជាចរនាសម្ព័ន្ធដល់ស្ថាប័នដែលមានស្រាប់, ការកំណត់ប្រភេទបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនិងធានានិយ័តភាពសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារក្នុងទីផ្សារ ព្រមទាំងកំណត់អំពីគោលការណ៍និយ័តកម្មនិងត្រួតពិនិត្យសំខាន់ៗ ពាក់ព័ន្ធផ្សេងទៀត,

- ១២.១- ស្រាវជ្រាវអំពីនិយ័តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ១២.២- សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ១២.៣- រៀបចំបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសម្បត្តិបរិស្ថានបាលកិច្ចតាមនូវតួនាទីឌីជីថលនិងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធផ្សេងៗដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរិស្ថានបាលកិច្ច។

១៣)-រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណនិងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថលនិង បទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល

- ១៣.១- រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណនិងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល,
- ១៣.២- រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល។

គ-ការផ្តួចផ្តើមគំនិតនូវតួនាទីនិងពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ហិរញ្ញវត្ថុ

១៤)-សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំ, ការដាក់ឱ្យដំណើរការ និងការអភិវឌ្ឍបរិស្ថានសាកល្បង បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងតាមដានជាប្រចាំនូវប្រតិបត្តិការរបស់

បុគ្គលចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនិងផ្លាស់ប្តូរ បទពិសោធពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារជាមួយនឹងនិយ័តករបរទេស,

- ១៤.១- ស្រាវជ្រាវអំពីសុខដុមនីយកម្មបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ,
- ១៤.២- ជំរុញឱ្យមានការចូលរួម គ្រប់គ្រង និងតាមដានការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យធានារ៉ាប់រងនិងបរទេសបាលកិច្ច,
- ១៤.៣- ជំរុញការចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ ដើម្បីលើកកម្ពស់ ការចាប់យក ការប្រើប្រាស់ ការកែសម្រប នវានុវត្តន៍ និងពិធីកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ,
- ១៤.៤- គ្រប់គ្រងនិងតាមដានការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ,
- ១៤.៥- ចូលរួមសិក្ខាសាលានិងផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធនឹងការគ្រប់គ្រងនិងតាមដានការអនុវត្ត បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រជាមួយនឹងនិយ័តករមូលបត្របរទេស,
- ១៤.៦- ពិនិត្យលទ្ធភាពក្នុងការរៀបចំនិងការដាក់ឱ្យដំណើរការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន។

១៥)-កសាងបណ្តាញទំនាក់ទំនងជាមួយនឹងវិស័យឯកជនដែលធ្វើកិច្ចប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីលើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងភាពជាដៃគូល្អនៃការកសាង និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព,

- ១៥.១- កសាងបណ្តាញទំនាក់ទំនងក្នុងភាពជាដៃគូជាមួយនឹងវិស័យឯកជន ដែលធ្វើកិច្ចប្រតិបត្តិការ បច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ១៥.២- ស្រាវជ្រាវអំពីមជ្ឈមណ្ឌលអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Development and Innovation Hub),
- ១៥.៣- សិក្សាសមិទ្ធិលទ្ធភាពរៀបចំដាក់ឱ្យដំណើរការ FinTech and Innovation Hub ដែលជាថ្នាល បណ្តុំព័ត៌មានពាក់ព័ន្ធនឹងនវានុវត្តន៍ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ,
- ១៥.៤- កសាងបណ្តាញទំនាក់ទំនងជាមួយនឹងវិស័យឯកជន ដែលធ្វើកិច្ចប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ,
- ១៥.៥- កសាងបណ្តាញទំនាក់ទំនងជាមួយនឹងវិស័យឯកជន ដែលធ្វើកិច្ចប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុនិងបញ្ចាំ។

១៦)-កសាងបណ្តាញទំនាក់ទំនងជាមួយនឹងនិយ័តករហិរញ្ញវត្ថុឬក្រុមហ៊ុនអន្តរជាតិនានា ដែលធ្វើ ប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីសិក្សា,ស្វែងយល់និងជំរុញឱ្យមាន ការផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាការចែករំលែកចំណេះដឹង, បទពិសោធន៍ និងឧត្តមានុវត្តន៍,

- ១៦.១- កសាងបណ្តាញទំនាក់ទំនងក្នុងភាពជាដៃគូជាមួយនឹងនិយ័តករហិរញ្ញវត្ថុឬក្រុមហ៊ុនអន្តរជាតិ នានា ដែលធ្វើប្រតិបត្តិការបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការទាក់ទាញវិនិយោគពីបរទេស,

- ១៦.២- ចូលរួមកិច្ចប្រជុំវេទិកាទីផ្សារមូលធនអាស៊ានពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងទ្រព្យឌីជីថល,
- ១៦.៣- កសាងបណ្តាញទំនាក់ទំនងទំនងជាមួយនឹងនិយ័តករហិរញ្ញវត្ថុឬក្រុមហ៊ុនអន្តរជាតិនានា ដែលធ្វើប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។

១៧)-រៀបចំយន្តការសហការ, សម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការផ្ទៃក្នុង អ.ស.ហ. និងរវាង អ.ស.ហ. ជាមួយនឹងធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនសហថាមពល, សហនវានុវត្តន៍, សហការទទួលខុសត្រូវ, សិទ្ធិភាព និងសុខដុមនីយកម្មមុខងារនិយ័តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ,

- ១៧.១- បង្កើតនិងអនុវត្តយន្តការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្ទៃក្នុង អ.ស.ហ. និងអន្តរក្រសួង-ស្ថាប័ន,
- ១៧.២- ចូលរួមផ្តល់កិច្ចសហការក្នុងយន្តការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្ទៃក្នុង អ.ស.ហ. និងអន្តរក្រសួង-ស្ថាប័ន។

៣.៧.២-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ

ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ផ្តោតលើការជំរុញការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់និងការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះថ្មីៗ ដែលរួមបញ្ចូលទាំងថ្នាលនិង/ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដោយលើកកម្ពស់ការចែករំលែកនិងបើកចំហទិន្នន័យនិងការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយសាមញ្ញភាព ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។ ដើម្បីអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, អ.ស.ហ. ដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន ៣៤ តាមវិធានការគោលនយោបាយចំនួន ១១ ក្រោមយុទ្ធសាស្ត្រចំនួន ៣ ដូចខាងក្រោម៖

ក-ការជំរុញការស្រាវជ្រាវ ការសាកល្បង និងការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលអភិវឌ្ឍដោយក្រសួង-ស្ថាប័ន

១)-អភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ថ្នាលអត្តសញ្ញាណកម្មឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ១.១- សិក្សានិងរៀបចំផលចំណេញយថាភូតកម្មអត្តសញ្ញាណកម្មនៃ អ.ស.ហ. ដោយផ្តោតលើអភិក្រមឧត្តមានុវត្តន៍ជាអាទិ៍ ភាពអាចប្រើប្រាស់បាននៃប្រព័ន្ធ, ភាពជឿទុកចិត្តលើប្រព័ន្ធ, ប្រសិទ្ធភាពនៃប្រព័ន្ធ និងការថែទាំសម្រាប់បរិភោគនៃប្រព័ន្ធ,
- ១.២- ប្រើប្រាស់និងជំរុញការប្រើប្រាស់ផលចំណេញយថាភូតកម្មអត្តសញ្ញាណកម្មនៃ អ.ស.ហ.។

២)-ជំរុញការស្រាវជ្រាវ, ការសាកល្បង និងការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់ ព្រមទាំងអភិវឌ្ឍថ្នាលឌីជីថលគ្រឹះផ្សេងទៀតសម្រាប់ហិរញ្ញវត្ថុវិមជ្ឈការ,

- ២.១- ស្រាវជ្រាវអំពីការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលទាំងហិរញ្ញវត្ថុវិមជ្ឈការ,
- ២.២- ប្រើប្រាស់និងជំរុញការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់និងការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះថ្មីៗ ដែលរួមបញ្ចូលទាំងថ្នាលឌីជីថលគ្រឹះដែលប្រើប្រាស់បច្ចេកវិទ្យាប្តូរធននិងសម្រាប់ហិរញ្ញវត្ថុវិមជ្ឈការ ដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ២.៣- សិក្សាស្រាវជ្រាវអំពីថ្នាលឌីជីថលគ្រឹះសម្រាប់ហិរញ្ញវត្ថុវិមជ្ឈការក្នុងវិស័យមូលបត្រ។

៣)-ជំរុញការប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលដែលមានស្រាប់ដូចជាថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា សម្រាប់ធ្វើជាភស្តុតាង, ផ្ទៀងផ្ទាត់ និងប្រើប្រាស់ទិន្នន័យអត្តសញ្ញាណសម្គាល់អតិថិជនឌីជីថល ដើម្បីលើកកម្ពស់គុណភាព, ភាពជឿទុកចិត្ត, ប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការផ្តល់, ការទទួលបាន និងការប្រើប្រាស់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៣.១- ចូលរួមប្រើប្រាស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជាគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៣.២- ជំរុញការប្រើប្រាស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជាដល់គ្រប់គ្នាអង្គពាក់ព័ន្ធដើម្បីលើកកម្ពស់គុណភាព, ភាពជឿទុកចិត្ត, ប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពនៃការផ្តល់, ការទទួលបាន និងការប្រើប្រាស់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៣.៣- ពិនិត្យលទ្ធភាពក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឬថ្នាលកំណត់អត្តសញ្ញាណអតិថិជនក្នុងវិស័យបញ្ចាំនិងប្រាតិកោតដោយអនុប្បទាន។

៤)-ជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថលដើម្បីលើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៤.១- ចូលរួមប្រើប្រាស់ហត្ថលេខាឌីជីថលដែលអភិវឌ្ឍដោយក្រសួង-ស្ថាប័ននិងអង្គភាពពាក់ព័ន្ធដើម្បីលើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៤.២- ជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថលក្នុងការរៀបចំថ្នាលនិង/ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗដល់គ្រប់គ្នាអង្គពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

៥)-ជំរុញការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារឌីជីថលដែលបានចេញដោយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល,

- ៥.១- ចូលរួមប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារឌីជីថលក្រោមសមត្ថកិច្ចរបស់ អ.ស.ហ.,
- ៥.២- ជំរុញការប្រើប្រាស់ថ្នាល verify.gov.kh ដល់គ្រប់គ្នាអង្គពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារឌីជីថលក្រោមសមត្ថកិច្ចរបស់ អ.ស.ហ.។

៦)-ពង្រឹងនិងពង្រីកការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងការធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារឱ្យក្លាយទៅជាប្រព័ន្ធមួយដែលមានចរិតលក្ខណៈអន្តរក្រសួង-ស្ថាប័ន ឈរលើគោលការណ៍ “ធ្វើតែមួយលើកគត់” (The Once-only Principle),

- ៦.១- ចូលរួមប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងការធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៦.២- ជំរុញការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាដល់គ្រប់គ្នាអង្គពាក់ព័ន្ធ រួមទាំងវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងការធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

ខ-ការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍ថ្នាលឌីជីថលគ្រឹះថ្មីៗ

៧)-រៀបចំក្របខណ្ឌនីយ័តកម្មនិងការត្រួតពិនិត្យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលរួមបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យានីយ័តកម្ម (RegTech) ដើម្បីជួយនិងពង្រឹងអនុលោមភាពនីយ័តកម្មឱ្យកាន់តែមានប្រសិទ្ធភាពជាងសមត្ថភាពដែលមានស្រាប់និងបច្ចេកវិទ្យាត្រួតពិនិត្យ (Sup-Tech) ដើម្បីជួយដល់ការធ្វើឌីជីថលនីយកម្មការរាយការណ៍និងដំណើរការនីយ័តកម្ម (Digitization of Reporting and Regulatory Processes) ដែលសំដៅគាំទ្រដំណើរការនៃការត្រួតពិនិត្យហានិភ័យនិងអនុលោមភាព ប្រកបដោយភាពបុរេសកម្មនិងប្រសិទ្ធភាព,

- ៧.១- ស្រាវជ្រាវអំពីបច្ចេកវិទ្យានីយ័តកម្មនិងបច្ចេកវិទ្យាត្រួតពិនិត្យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៧.២- សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំបច្ចេកវិទ្យានីយ័តកម្មនិងបច្ចេកវិទ្យាត្រួតពិនិត្យ ដែលមានលក្ខណៈរួមក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីធ្វើសុខដុមនីយកម្មមុខងារនីយ័តកម្មនិងត្រួតពិនិត្យ,
- ៧.៣- ស្រាវជ្រាវអំពីការដាក់របាយការណ៍ឌីជីថល (Digital Reporting) ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយផ្ដោតលើជាអាទិ៍ ក្របខណ្ឌ ស្តង់ដារ និងវត្តិករសាស្ត្រ,
- ៧.៤- ដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានត្រួតពិនិត្យតាមដានប្រតិបត្តិការអាជីវកម្មជួញដូរឧបករណ៍និស្សន្ទ ដែលជាប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យនិងបច្ចេកវិទ្យានីយ័តកម្មបញ្ចូលគ្នាក្នុងវិស័យមូលបត្រ,
- ៧.៥- ដាក់ឱ្យដំណើរការប្រព័ន្ធនៃការបង្ហាញព័ត៌មានសាជីវកម្មក្នុងវិស័យមូលបត្រ,
- ៧.៦- ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងនិងវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ,
- ៧.៧- សិក្សានិងរៀបចំបច្ចេកវិទ្យានីយ័តកម្មនិងបច្ចេកវិទ្យាត្រួតពិនិត្យក្នុងវិស័យបរិយាកាសកិច្ច,
- ៧.៨- ដាក់ឱ្យអនុវត្តសកល្បងនូវការដាក់របាយការណ៍ប្រចាំខែតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យបរិយាកាសកិច្ច។

៨)-សិក្សាសមិទ្ធិលទ្ធភាពក្នុងការចែករំលែកនិងការបើកចំហទិន្នន័យ ដើម្បីផ្តល់កាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៨.១- ស្រាវជ្រាវអំពីក្របខណ្ឌហិរញ្ញវត្ថុបើកចំហ សម្រាប់ការចែករំលែកនិងការបើកចំហទិន្នន័យ ដើម្បីផ្តល់កាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៨.២- សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំក្របខណ្ឌហិរញ្ញវត្ថុបើកចំហ សម្រាប់ការចែករំលែកនិងការបើកចំហទិន្នន័យ ដើម្បីផ្តល់កាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៨.៣- សិក្សាស្រាវជ្រាវអំពីក្របខណ្ឌគ្រប់គ្រងក្នុងការចែករំលែកនិងការបើកចំហទិន្នន័យក្នុងវិស័យមូលបត្រ,
- ៨.៤- ពិនិត្យលទ្ធភាពក្នុងការរៀបចំមូលដ្ឋានទិន្នន័យអាជីវកម្មបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន។

៩)-រៀបចំកម្មវិធីលើកកម្ពស់ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីលើកកម្ពស់ការចាប់យក, ការប្រើប្រាស់, ការកែសម្រួល, នវានុវត្តន៍ និងការធ្វើពិពិធកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

៩.១- សិក្សានិងរៀបចំកម្មវិធីលើកកម្ពស់ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ ដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

គ-ការជំរុញការធ្វើឌីជីថលការប្រតិបត្តិកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

១០)-ជំរុញបរិក្ខេបកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការរៀបចំនិងការធ្វើទំនើបកម្មស្ថាប័ន ដូចជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាល, ប្រព័ន្ធចុះបញ្ជី, ប្រព័ន្ធឬថ្នាលប្រមូលនិងគ្រប់គ្រងទិន្នន័យ, ប្រព័ន្ធវិភាគនិងផ្តល់សញ្ញាមុន, ថ្នាលផ្តល់សេវាសាធារណៈ និងថ្នាលផ្សេងៗទៀត,

១០.១- ស្រាវជ្រាវអំពីបរិក្ខេបកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

១០.២- រៀបចំបទប្បញ្ញត្តិស្តីពីការបំពាក់មុខងារបន្ថែមឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ជាអង្គភាពបរិក្ខេបកម្មឌីជីថលនៃ អ.ស.ហ.,

១០.៣- រៀបចំផែនការយុទ្ធសាស្ត្របរិក្ខេបកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

១០.៤- សិក្សានិងរៀបចំក្របខណ្ឌនិម្មាបនកម្មបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

១០.៥- រៀបចំនិងធ្វើវិស័យកម្មថ្នាលនិង/ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគាំទ្រដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងសោធនឯកជន មូលបត្រ សន្តិសុខសង្គម បរិយាកាសកិច្ច គណនេយ្យនិងសវនកម្ម និងអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។

១១)-ស្រាវជ្រាវអំពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Data Infrastructures) ដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

១១.១- ស្រាវជ្រាវអំពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ,

១១.២- សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំឃ្លាំងទិន្នន័យនៃ អ.ស.ហ. (FSA Data Warehouse)។

៣.៧.៣-ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ

ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ ផ្ដោតលើការលើកកម្ពស់ការស្រាវជ្រាវនិងការអភិវឌ្ឍ, ការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបច្ចេកវិទ្យាគាំទ្រចុងក្រោយថ្មីៗ។ ដើម្បីជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ, អ.ស.ហ. ដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចំនួន ២៧ តាមវិធានការគោលនយោបាយចំនួន ១០ ក្រោមយុទ្ធសាស្ត្រចំនួន ៣ ដូចខាងក្រោម៖

ក-ការលើកកម្ពស់ការស្រាវជ្រាវនិងការអភិវឌ្ឍ

១)-រៀបចំនិងធ្វើវិស័យកម្មធាតុដើមបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Portal) ដើម្បីចែកចាយនិងចែករំលែកទិន្នន័យ,ព័ត៌មាន,ឯកសារនិងចំណេះដឹងផ្សេងៗ សំដៅគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព,

- ១.១- រៀបចំនិងធ្វើវិស័យកម្មផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ដោយអភិវឌ្ឍមុខងារថ្មីៗបន្ថែម ព្រមទាំងធ្វើសន្ទនាកម្មផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ជាមួយនឹងថ្នាលនិងឫប្រព័ន្ធដី- ថលពាក់ព័ន្ធផ្សេងៗ,
- ១.២- ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ដល់គ្រប់គូអង្គពាក់ព័ន្ធ,
- ១.៣- សហការផ្តល់ទិន្នន័យ, ព័ត៌មាន, ឯកសារនិងមាតិកាផ្សេងៗដើម្បីធ្វើពិពិធកម្មធនធានក្នុងផលិតផល នេះ ឱ្យកាន់តែសម្បូរបែបនិងគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យគ្រប់គូអង្គសង្គមពាក់ព័ន្ធអាចទាញយក អត្ថប្រយោជន៍ជាអតិបរមាបានដោយងាយស្រួលពីផលិតផលនេះ,
- ១.៤- ពិនិត្យលទ្ធភាពក្នុងការបញ្ចូលរបាយការណ៍ប្រចាំឆ្នាំសម្រាប់វិស័យអចលនវត្ថុនិងបញ្ជាក់ក្នុងគេហទំព័រ របស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ជាក់។

២)-រៀបចំថ្នាលលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បី បង្កើត, រក្សាទុក, ផ្ទេរ ឬចែករំលែកចំណេះដឹងបច្ចេកវិទ្យាដ៏ថ្មីថ្មំបំផុតនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ,

- ២.១- ស្រាវជ្រាវអំពីថ្នាលអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ២.២- រៀបចំនិងធ្វើវិស័យកម្មថ្នាលអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំង ប្រព័ន្ធលើតបុត្រ,
- ២.៣- សហការរៀបចំនិងផ្តល់ទិន្នន័យ, ព័ត៌មាន, ឯកសារ និងមាតិកាផ្សេងៗដើម្បីផ្សព្វផ្សាយក្នុងថ្នាល អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

៣)-សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំឱ្យមានប្រព័ន្ធគាំពារសុខុមាលភាពអតិថិជន (Consumer Care System) តួយ៉ាងការបែងចែកនិងការគាំទ្រអតិថិជននិងការដោះស្រាយបណ្តឹងដោយប្រើប្រាស់បច្ចេកវិទ្យា,

- ៣.១- ស្រាវជ្រាវអំពីប្រព័ន្ធគាំពារសុខុមាលភាពអតិថិជនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

៤)-រៀបចំនិងធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Lexicon) ដើម្បីលើកកម្ពស់ អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៤.១- រៀបចំនិងធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលប្រមូលផ្តុំនូវគ្រប់បច្ចេកសព្ទជា ភាសាខ្មែរ អង់គ្លេស និងបារាំង ក្នុងវិស័យពាក់ព័ន្ធ ក្រោមទម្រង់ជាសៀវភៅនិងឧបករណ៍ឆ្លាត រួមទាំងគេហទំព័រក្រាមបុត្រ,
- ៤.២- ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់សទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុដល់គ្រប់គូអង្គពាក់ព័ន្ធ,
- ៤.៣- សហការផ្តល់បច្ចេកសព្ទក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាគុណប្រយោជន៍ដល់ការរៀបចំ និងការធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ,
- ៤.៤- រៀបចំនិងធ្វើបច្ចុប្បន្នកម្មវិធីទូរសព្ទដៃឆ្លាតសទ្ទានុក្រមក្នុងវិស័យបរិយាកាសបាលកិច្ច ដើម្បីលើក កម្ពស់អក្ខរកម្មបរិយាកាសបាលកិច្ច,
- ៤.៥- រៀបចំនិងធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមក្នុងវិស័យគណនេយ្យនិងសវនកម្មជាសៀវភៅនិងកម្មវិធី ទូរសព្ទដៃឆ្លាត។

ខ-ការជំរុញនិងការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ

៥)-ជំរុញការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រគន្លឹះៗ ដូចជា បញ្ញាសិប្បនិម្មិត (AI), ម៉ាស៊ីន

ស្វ័យសិក្សា (ML), ទិន្នន័យធំ (Big Data), បច្ចេកវិទ្យាព្រាឌី (Cloud Computing), បច្ចេកវិទ្យាប្លុកឆេន (Blockchain Technology), កិច្ចសន្យាឆ្លាត (Smart Contract), បច្ចេកវិទ្យាប្រព្រឹត្តិកម្មភាសាធម្មជាតិ (NLP), បច្ចេកវិទ្យាតថភាពនិម្មិត (VR Technology) និងបច្ចេកវិទ្យាវិភាគទិន្នន័យ ដើម្បីជំរុញនវានុវត្តន៍ ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៥.១- ស្រាវជ្រាវអំពីបច្ចេកវិទ្យាគាំទ្រគន្លឹះៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ,
- ៥.២- ជំរុញការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រគន្លឹះៗដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៥.៣- ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ហាសិប្បនិម្មិតនិងបច្ចេកវិទ្យា ដែលកំពុងលេចឡើងក្នុងវិស័យមូលបត្រ,
- ៥.៤- ជំរុញការសិក្សាបន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ហាសិប្បនិម្មិត,ម៉ាស៊ីនស្វ័យសិក្សា,បច្ចេកវិទ្យា ក្លោដ, បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាវិភាគទិន្នន័យក្នុងវិស័យបរិយាកាសបាលកិច្ច។

៦)-ជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាដល់ធុរជន, សហគ្រិន និងសាធារណជន ដើម្បីផ្លាស់ប្តូរ ឥរិយាបថនិងលើកកម្ពស់ភាពជឿទុកចិត្តលើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៦.១- ចូលរួមជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារដល់ធុរជន, សហគ្រិន និងសាធារណជន,
- ៦.២- រៀបចំមាតិកាផ្សព្វផ្សាយ ដើម្បីជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដល់ធុរជន, សហគ្រិន និងសាធារណជន។

៧)-ជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាដល់ថ្នាក់ដឹកនាំនិងមន្ត្រី ដើម្បីកសាងនិងអភិវឌ្ឍភាពជា អ្នកដឹកនាំនិងសមត្ថភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៧.១- រៀបចំនិង/ឬចូលរួមកម្មវិធី, វគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាជំរុញនិងលើកកម្ពស់អក្ខរកម្ម បច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដល់ថ្នាក់ដឹកនាំនិងមន្ត្រី,
- ៧.២- រៀបចំទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរបទពិសោធលើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។

៨)-ជំរុញឱ្យមានការរៀបចំកម្មវិធីបណ្តុះបណ្តាលនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុង វិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅតាមគ្រឹះស្ថានសិក្សា, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,

- ៨.១- ជំរុញឱ្យមានការរៀបចំកម្មវិធីបណ្តុះបណ្តាលនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារនៅតាមគ្រឹះស្ថានសិក្សា,អប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ដោតលើ ការរៀបចំកិច្ចប្រជុំនិង/ឬសិក្ខាសាលា។

គ-ការពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាមួយនិងតួអង្គពាក់ព័ន្ធ

៩)-រៀបចំវេទិកាសាធារណៈ, ព្រឹត្តិការណ៍, កម្មវិធីប្រកួតប្រជែង, កម្មវិធីពិព័រណ៍ឬយុទ្ធនាការផ្សេងៗ ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ ក៏ដូចជាកាលានុវត្តភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារដោយសហការ, សម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងតួអង្គពាក់ព័ន្ធតាម ការចាំបាច់,

- ៩.១- រៀបចំផែនការផ្សព្វផ្សាយនិងទំនាក់ទំនងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៩.២- រៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៩.៣- សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
- ៩.៤- ពិនិត្យលទ្ធភាពក្នុងការសហការជាមួយនិងសមាគមឬក្រុមហ៊ុនពាក់ព័ន្ធក្នុងការរៀបចំកម្មវិធី ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។

១០)-សហការជាមួយនិងគ្រប់ក្នុងសង្គមពាក់ព័ន្ធ ដើម្បីដាក់ចេញកម្មវិធីស្តីពីអក្ខរកម្មហិរញ្ញវត្ថុមិនមែន ធនាគារ, អក្ខរកម្មឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដល់សាធារណជនទូទៅនិងសហគ្រិន,

- ១០.១- ស្រាវជ្រាវអំពីកម្មវិធីស្តីពីអក្ខរកម្មហិរញ្ញវត្ថុមិនមែនធនាគារ, អក្ខរកម្មឌីជីថល និងការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

៣.៧.៤-ការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ

ការជំរុញការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ផ្ដោតលើការធ្វើពិពិធកម្មសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្រោមសមត្ថកិច្ចរបស់នីយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។ ដើម្បីជំរុញការអភិវឌ្ឍនិងនវានុវត្តន៍ សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ, អ.ស.ហ. ដាក់ចេញនូវវិធានការយុទ្ធសាស្ត្រ ចំនួន ១៤ តាមវិធានការគោលនយោបាយចំនួន ៤ ក្រោមយុទ្ធសាស្ត្រចំនួន ៣ ដូចខាងក្រោម៖

ក-ការជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍ ដើម្បីនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ

១)-លើកកម្ពស់ការស្រាវជ្រាវនិងការអភិវឌ្ឍ ដើម្បីបង្កើននវានុវត្តន៍សេវានិងផលិតផលនិងធ្វើពិពិធកម្មសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ,

- ១.១- ស្រាវជ្រាវអំពីការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗឬដែលកំពុងលេច ឡើងផ្សេងទៀតក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារជាអាទិ៍ ហិរញ្ញវត្ថុវិជ្ជាជីវៈ, ឧបយោគហិរញ្ញវត្ថុ និងហិរញ្ញវត្ថុខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Finance), ហិរញ្ញវត្ថុដោយចីរភាពនិងបៃតង (Sustainable and Green Finance) និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេល អនាគត,
- ១.២- ស្រាវជ្រាវអំពីការវាយតម្លៃស្ថានភាពនិង/ឬសន្ទស្សន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ,
- ១.៣- ស្រាវជ្រាវអំពីផលិតផលនិងសេវាហិរញ្ញវត្ថុដែលមាននវានុវត្តន៍ក្នុងវិស័យមូលបត្រ។

២)-លើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ តាមរយៈការរៀបចំវេទិកា, សិក្ខាសាលា និងកម្មវិធីផ្សេងៗ រួមទាំងកម្មវិធីបណ្តុះនិង ពន្លឿនពុករិច្ចប្រចំបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ២.១- ស្រាវជ្រាវអំពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ,

- ២.២- រៀបចំវេទិកា, សិក្ខាសាលានិង/ឬកម្មវិធីបណ្តុះនិងពន្លឿនធុរកិច្ចថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

ខ-ការជំរុញការអភិវឌ្ឍនិងការប្រើប្រាស់ផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុនិងកម្មវិធីវិមជ្ឈការ

៣)-ជំរុញការអភិវឌ្ឍនិងការប្រើប្រាស់ផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនិងកម្មវិធីវិមជ្ឈការ (Decentralized Application - dApp) ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន,

- ៣.១- ស្រាវជ្រាវអំពីផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុនិងកម្មវិធីវិមជ្ឈការ រួមទាំងកម្មវិធីវេប៣,
៣.២- ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធជួញដូរដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនក្នុងវិស័យមូលបត្រ,
៣.៣- ស្រាវជ្រាវអំពីយន្តការគ្រប់គ្រងអាជីវកម្មក្រោងហ្វាន់ឌីងឌីជីថល,
៣.៤- ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងការអភិវឌ្ឍវេប៣ ក្នុងវិស័យមូលបត្រ,
៣.៥- ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងទ្រព្យអ៊ិនអេសអេស (NFT) ក្នុងវិស័យមូលបត្រ,
៣.៦- ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងការបង្កើតនិងលក់ប៊ូខិនមូលបត្រ,
៣.៧- ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងអាជីវកម្មហិរញ្ញវត្ថុវិមជ្ឈការ (DeFi) ។

គ-ការជំរុញឱ្យមានការលើកទឹកចិត្តនិងការគាំទ្រផ្សេងៗ

៤)-ជំរុញឱ្យមានការលើកទឹកចិត្តសារពើពន្ធ, ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងទៀតដល់សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,

- ៤.១- ស្រាវជ្រាវអំពីមូលនិធិគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,
៤.២- ផ្សព្វផ្សាយអំពីការលើកទឹកចិត្តសារពើពន្ធ, ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងទៀតដល់សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

៤-យន្តការអនុវត្ត សម្របសម្រួល តាមដាន និងវាយតម្លៃ

៤.១-យន្តការអនុវត្តនិងសម្របសម្រួល

អគ្គលេខាធិការដ្ឋានអ.ស.ហ. ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ និងនិយ័តករ ក្រោមឱវាទ អ.ស.ហ. ទទួលបន្ទុកអនុវត្តវិធានការយុទ្ធសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។ ទន្ទឹមនេះ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវបំពេញមុខងារជាមជ្ឈមណ្ឌលអភិវឌ្ឍ និងនាំនូវតួបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលក្នុងនោះរួមបញ្ចូលផងដែរនូវជាអាទិ៍ ការសម្របសម្រួល, កិច្ចសហការ, កិច្ចសហប្រតិបត្តិការ, ការប្រមូលផ្តុំនិងការផ្តល់ព័ត៌មាននិងទិន្នន័យ និង ការគាំទ្រដល់និយ័តករក្រោមឱវាទ អ.ស.ហ. ក្នុងការជំរុញការអនុវត្តវិធានការយុទ្ធសាស្ត្រដើម្បីបង្កលក្ខណៈ អំណោយផលដល់អភិវឌ្ឍនភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងស្មារតីសហ- អភិវឌ្ឍន៍និងសហនាំនូវតួជាប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះ ដើម្បីអនុវត្តវិធានការយុទ្ធសាស្ត្រ មជ្ឈមណ្ឌល បច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវរៀបចំផែនការសកម្មភាព៣ឆ្នាំរំកិលដោយមានការ ចូលរួមសហការពីនិយ័តករក្រោមឱវាទ អ.ស.ហ.។ លើសពីនេះទៀត និយ័តករក្រោមឱវាទ អ.ស.ហ. និង មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវកំណត់ឱ្យបានច្បាស់លាស់អំពីតម្រូវ- ការធនធានមនុស្សនិងទិសដៅនៃការអភិវឌ្ឍសមត្ថភាពស្ថាប័នគាំទ្រដល់ការអនុវត្តវិធានការយុទ្ធសាស្ត្រ ដែលបានដាក់ចេញ។

បន្ថែមពីលើនេះ និយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវរៀបចំឱ្យមានផែនការសកម្មភាពគាំទ្រជាក់លាក់ តាមឆ្នាំនីមួយៗ ដោយផ្សារភ្ជាប់ជាមួយនឹង តម្រូវការហិរញ្ញវត្ថុ ដើម្បីស្នើសុំនិងទទួលបាននូវការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋ ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ដៃគូអភិវឌ្ឍន៍និងតួអង្គពាក់ព័ន្ធ ព្រមទាំងរៀបចំនិងអនុវត្តថវិកាគាំទ្រដល់ការអនុវត្តវិធានការយុទ្ធសាស្ត្រដោយ គោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ឬវិន័យហិរញ្ញវត្ថុសាធារណៈ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលបច្ចេកវិទ្យា ហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវសិក្សានិងស្រាវជ្រាវដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំមូលនិធិ គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលអាចមានធនធានដែល បានមកពីថវិកាជាតិ ហិរញ្ញប្បទាននានា និងប្រភពស្របច្បាប់ផ្សេងទៀត។

៤.២-យន្តការតាមដាននិងវាយតម្លៃ

អគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ ទទួលបន្ទុក រៀបចំនិងអនុវត្តក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដែលរួមបញ្ចូលនូវជាអាទិ៍ ការរៀបចំយន្តការនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគាំទ្រជាផ្នែកសម្រាប់តាមដាននិងវាយតម្លៃបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃ អ.ស.ហ. (FSA FinTech M&E Portal) ដែលនឹងបំពាក់នូវមុខងារដែលអាចពង្រីកវិសាលភាព ដោយ អាចធ្វើទៅរករូបនីយកម្មក្របខណ្ឌនៃការតាមដាននិងការវាយតម្លៃការអនុវត្តឯកសារពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់អ.ស.ហ.។ និយ័តករក្រោមឱវាទ អ.ស.ហ. ត្រូវចូលរួមរៀបចំនិងអនុវត្តក្របខណ្ឌ តាមដាននិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដោយផ្តល់កិច្ចសហការផ្តល់ទិន្នន័យនិងរបាយការណ៍ លទ្ធផលនិងវាយតម្លៃកម្មវិធីនៃការអនុវត្តផែនការយុទ្ធសាស្ត្រ តាមការិយបរិច្ឆេទនីមួយៗ ដោយឆ្លុះបញ្ចាំង ឱ្យឃើញពីបញ្ហាប្រឈមនិងការចាត់វិធានការដោះស្រាយ ដើម្បីឱ្យអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែល

មានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការរៀបចំបូកសរុបជាបាយការណ៍ដាក់ជូនប្រធានក្រុមប្រឹក្សា អ.ស.ហ. ពិនិត្យនិងសម្រេច។

ជាមួយគ្នានេះ និយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវតាមដាន វាយតម្លៃ និងគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាហិរញ្ញវត្ថុនិងហានិភ័យសាយប៉ះក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលអាចកើតមាន ឱ្យស្ថិតក្នុងកម្រិតអប្បបរមា ដោយដាក់ចេញនូវវិធានការគាំទ្រជាក់លាក់ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព ជាគុណប្រយោជន៍ ដល់ការលើកកម្ពស់ភាពជឿទុកចិត្តពីអ្នកប្រើប្រាស់និងការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ។

៥-សន្និដ្ឋាន

ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨, អ.ស.ហ. បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨ ដែលមានចក្ខុវិស័យ “អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយផ្អែកលើការជំរុញការកសាងមូលដ្ឋានគ្រឹះនៃការធ្វើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីរួមវិភាគទានជំរុញសម្ភារៈនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក”។ តាមរយៈផែនការយុទ្ធសាស្ត្រនេះ ដើម្បីសម្រេចចក្ខុវិស័យខាងលើ, អ.ស.ហ. បំពេញបេសកកម្ម “ដឹកនាំ, គ្រប់គ្រង និងអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព អនុលោមតាមគោលនយោបាយ, យុទ្ធសាស្ត្រ, ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានព្រមទាំងបទពិសោធន៍, ឧត្តមានុវត្តន៍និងនិន្នាការអន្តរជាតិ ក្នុងតំបន់និងពិភពលោក ដែលមានសមាសភាពជាមួយនឹងបរិការណ៍កម្ពុជា”។ បម្រើឱ្យចក្ខុវិស័យនិងបេសកកម្មខាងលើ, ផែនការយុទ្ធសាស្ត្រនេះ មានគោលបំណង “អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការបង្កើនល្បឿននៃការធ្វើឌីជីថលការបន្ថែមដើម្បីលើកកម្ពស់បរិយាបន្នភាពជឿទុកចិត្ត និងនាំនូវតួនាទីនៃការផ្តល់និងការទទួលបាននូវសេវាហិរញ្ញវត្ថុមិនមែនធនាគារ”។ ដើម្បីសម្រេចចក្ខុវិស័យ បេសកកម្ម និងគោលបំណងខាងលើ, ផែនការយុទ្ធសាស្ត្រនេះកំណត់យកគោលដៅចំនួន ៤ គឺ “អភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល, អភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, ជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និងជំរុញការអភិវឌ្ឍនិងនាំនូវតួនាទីសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ”។ ផែនការយុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុស្ថិតក្រោមសមត្ថកិច្ចរបស់និយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។ វិធានការយុទ្ធសាស្ត្រចំនួន ១៣៥ ត្រូវបានដាក់ចេញតាមវិធានការគោលនយោបាយចំនួន ៤២ ក្រោមយុទ្ធសាស្ត្រចំនួន ១២។

ការអនុវត្តផែនការយុទ្ធសាស្ត្រនេះផ្អែកលើយន្តការស្ថាប័នដែលមានស្រាប់ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមមាននិយ័តករក្រោមឱវាទ អ.ស.ហ. និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលនឹងត្រូវធ្វើកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះ និយ័តករក្រោមឱវាទ អ.ស.ហ. ត្រូវអនុវត្តវិធានការយុទ្ធសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួននិងរៀបចំរបាយការណ៍វឌ្ឍនភាពនិងរបាយការណ៍លទ្ធផលនិងវាយតម្លៃកម្មវិធានជាទៀងទាត់តាមការិយបរិច្ឆេទដែលបានកំណត់។ រីឯ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ត្រូវបំពេញមុខងារជាមជ្ឈមណ្ឌលអភិវឌ្ឍនិងនាំនូវតួនាទីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ពោលគឺជាមជ្ឈមណ្ឌលផ្តល់ចំណេះដឹង, អភិវឌ្ឍ នាំនូវតួ ព័ត៌មាន សហការ និងសហប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបច្ចេកវិទ្យាឌីជីថលនៃ អ.ស.ហ.។

ការអនុវត្តផែនការយុទ្ធសាស្ត្រនេះប្រកបដោយជោគជ័យនឹងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារកាន់តែមានភាពរស់រវើក ដែលក្នុងនោះគ្រប់គ្នាអង្គសង្គម អាចទាញយកអត្ថប្រយោជន៍បានជាអតិបរមានិងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព។ ការណ៍នេះទាមទារនូវការដាក់ចេញនូវជាអាទិ៍ ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារក្របខណ្ឌនិម្មាបនកម្មបច្ចេកវិទ្យាព័ត៌មាននៃ អ.ស.ហ. ព្រមទាំងក្របខណ្ឌឯកសារគាំទ្រពាក់ព័ន្ធផ្សេងទៀត។

៦-បរិសិទ្ឋ

បរិសិទ្ឋ១. តារាងវិធានការយុទ្ធសាស្ត្រ

ល.រ.	វិធានការយុទ្ធសាស្ត្រ	ក្របខណ្ឌពេលវេលា					អង្គភាពទទួលបន្ទុក
		២០២៤	២០២៥	២០២៦	២០២៧	២០២៨	
I-ការអភិវឌ្ឍបរិស្ថានគោលនយោបាយអំណោយផល							
ក-ការរៀបចំ ការធ្វើសុវត្ថិភាព និងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ							
១	រៀបចំផែនការមេកសាងសមត្ថភាពនិងជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុដល់គ្រប់គូអង្គពាក់ព័ន្ធ ជាពិសេសសមត្ថភាពស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
១.១	ស្រាវជ្រាវអំពីការកសាងសមត្ថភាពនិងជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១.២	រៀបចំផែនការកសាងសមត្ថភាពនិងជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាវិភាគទានដល់ការរៀបចំផែនការមេកសាងសមត្ថភាពនិងជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.ទាំង៦
១.៣	បញ្ចូលប្រធានបទពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុទៅក្នុងកម្មវិធីបណ្តុះ-បណ្តាលនិងការប្រឡងនិងកម្មវិធីអប់រំវិជ្ជាជីវៈបន្តក្នុងវិស័យមូលបត្រ	✓					- និយ័តករមូលបត្រកម្ពុជា
២	រៀបចំ,កែសម្រួលនិងជំរុញការអនុវត្តផែនការអភិវឌ្ឍស្ថាប័នរបស់និយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ដោយរំលេចឱ្យឃើញពីការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.

២.១	រៀបចំ,ធ្វើវិសោធនកម្មនិងអនុវត្តផែនការអភិវឌ្ឍស្ថាប័នរបស់និយ័តករក្រោមឱវាទអ.ស.ហ.ដោយរំលេចឱ្យឃើញពីការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្រោមសមត្ថកិច្ចរបស់ខ្លួន	✓	✓	✓	✓	✓	- និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
២.២	រៀបចំ,ធ្វើវិសោធនកម្មនិងអនុវត្តផែនការអភិវឌ្ឍស្ថាប័នអ.ស.ហ.និងអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុជាសេនាធិការ ដោយរំលេចឱ្យឃើញពីការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៣	ពង្រឹងគណនេយ្យភាពសមិទ្ធកម្មនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៣.១	រៀបចំក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៣.២	អនុវត្តក្របខណ្ឌតាមដាននិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយរាយការណ៍អំពីលទ្ធផលនិងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
៣.៣	រៀបចំនិងអនុវត្តផែនការទីចង្អុលផ្លូវការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ		✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
៣.៤	រៀបចំនិងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាធានារ៉ាប់រង		✓	✓	✓	✓	- និយ័តករធានារ៉ាប់រងកម្ពុជា
ខ-ការរៀបចំ ការធ្វើវិសោធនកម្ម និងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត							
៤	ពិនិត្យលទ្ធភាពក្នុងការដាក់ឱ្យអនុវត្តក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការការពារទិន្នន័យនិងការចែករំលែកទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.

៤.១	ស្រាវជ្រាវអំពីក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការការពារទិន្នន័យនិងការចែករំលែកទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៤.២	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំនិងការដាក់ឱ្យអនុវត្តក្របខណ្ឌបទប្បញ្ញត្តិសម្រាប់ការការពារទិន្នន័យនិងការចែករំលែកទិន្នន័យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ					✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៤.៣	រៀបចំបទប្បញ្ញត្តិស្តីពីការប្រើប្រាស់ប្រព័ន្ធរក្សាទុកទិន្នន័យខាងក្រៅឬបច្ចេកវិទ្យាភ្លាងក្នុងវិស័យមូលបត្រ	✓	✓				- និយ័តករមូលបត្រកម្ពុជា
៤.៤	រៀបចំបទប្បញ្ញត្តិស្តីពីការចែករំលែកនិងការផ្សព្វផ្សាយព័ត៌មានក្នុងប្រព័ន្ធសន្តិសុខសង្គម	✓					- និយ័តករសន្តិសុខសង្គម
៤.៥	រៀបចំបទប្បញ្ញត្តិស្តីពីយន្តការតាមដាននិងវាយតម្លៃទិន្នន័យក្នុងក្របខណ្ឌគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងទិន្នន័យអចលនទ្រព្យកម្ពុជា	✓					- និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
៥	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំនិងការដាក់ឱ្យប្រើប្រាស់ឬការអនុវត្តក្របខណ្ឌគាំទ្រអភិបាលកិច្ចសន្ទានកម្មនៃកម្មវិធីកុំព្យូទ័រនិងអន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភាពរវាងតួអង្គពាក់ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសរវាងនិយ័តករក្រោមឱវាទ អ.ស.ហ. និង ក្រសួងស្ថាប័នពាក់ព័ន្ធ	✓	✓	✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៥.១	ស្រាវជ្រាវអំពីក្របខណ្ឌគាំទ្រអភិបាលកិច្ចសន្ទានកម្មនៃកម្មវិធីកុំព្យូទ័រនិងអន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភាពរវាងតួអង្គពាក់ព័ន្ធក្នុងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ			✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៥.២	ពិនិត្យសមិទ្ធិលទ្ធភាពក្នុងការរៀបចំនិងការដាក់ឱ្យប្រើប្រាស់ឬការអនុវត្តក្របខណ្ឌគាំទ្រអភិបាលកិច្ចសន្ទានកម្មនៃកម្មវិធីកុំព្យូទ័រនិងអន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភាពរវាងតួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ	✓	✓				- និយ័តករមូលបត្រកម្ពុជា

៥.៣	រៀបចំនិងដាក់ឱ្យប្រើប្រាស់ឬអនុវត្តក្របខណ្ឌគាំទ្រអភិបាលកិច្ចសន្ទនាកម្មនៃកម្មវិធីកុំព្យូទ័រ និងអន្តរប្រតិបត្តិការ ព្រមទាំងអន្តរតំណភាពរវាងតួអង្គពាក់ព័ន្ធក្នុងវិស័យអចលនវត្ថុ	✓	✓				- និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ជី
៦	ប្រយុទ្ធនឹងបទល្មើសហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលទាំងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៦.១	ស្រាវជ្រាវអំពីការចូលរួមរបស់បច្ចេកវិទ្យាក្នុងការប្រយុទ្ធនឹងបទល្មើសហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលរួមបញ្ចូលទាំងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ	✓	✓				- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៦.២	ចូលរួមវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យពាក់ព័ន្ធនឹងអាជីវកម្មក្នុងវិស័យមូលបត្រ	✓	✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
៦.៣	ផ្សព្វផ្សាយអំពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ	✓	✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
៦.៤	ចុះត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់ក្រុមហ៊ុនធានារ៉ាប់រង,	✓	✓	✓	✓	✓	- និយ័តករធានារ៉ាប់រងកម្ពុជា
៦.៥	បណ្តុះបណ្តាលអំពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រុមហ៊ុនធានារ៉ាប់រង	✓	✓	✓	✓	✓	- និយ័តករធានារ៉ាប់រងកម្ពុជា

៦.៦	ចូលរួមចុះត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុនិងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ	✓	✓	✓	✓	✓	- និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
៦.៧	បណ្តុះបណ្តាលអំពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុនិងក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ	✓	✓	✓	✓	✓	- និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
៧	កែសម្រួលឬធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តម្ភយចំនួនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលអាចរាំងស្ទះឬបង្កើតភាពស្មុគស្មាញដល់ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៧.១	ស្រាវជ្រាវអំពីការកែសម្រួលឬការធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តម្ភយចំនួនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដែលអាចរាំងស្ទះ ឬបង្កើតភាពស្មុគស្មាញដល់ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារ	✓	✓	✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៧.២	ចូលរួមកែសម្រួលឬធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្តម្ភយចំនួនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលអាចរាំងស្ទះឬបង្កើតភាពស្មុគស្មាញដល់ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងទីផ្សារ តាមការចាំបាច់			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៧.៣	ពិនិត្យលទ្ធភាពក្នុងការកែសម្រួលឬការធ្វើវិសោធនកម្មលិខិតបទដ្ឋានគតិយុត្តម្ភយចំនួន ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិការអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងការស្នើសុំអាជ្ញាបណ្ណ, ការដាក់របាយការណ៍ និងការដាក់លិខិតផ្សេងៗមកនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ	✓	✓	✓	✓	✓	- និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

៨	រៀបចំ, កែសម្រួល ឬធ្វើវិសោធនកម្មបទប្បញ្ញត្តិប្រុងប្រយ័ត្ន ដែលអនុវត្តចំពោះបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារតាមការចាត់បង់និងចូលរួមលើកកម្ពស់ការការពារសន្តិសុខបច្ចេកវិទ្យាព័ត៌មានក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៨.១	ស្រាវជ្រាវអំពីការរៀបចំ, ការកែសម្រួល ឬការធ្វើវិសោធនកម្មបទប្បញ្ញត្តិប្រុងប្រយ័ត្ន ដែលអនុវត្តចំពោះបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗដែលមានលក្ខណៈនានានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៨.២	រៀបចំបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យមូលបត្រ	✓	✓				- និយ័តករមូលបត្រកម្ពុជា
៩	រៀបចំក្របខណ្ឌឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវាយតម្លៃនិងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (Non-Bank FinTech Risk Assessment and Management)	✓		✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៩.១	ស្រាវជ្រាវអំពីការរៀបចំក្របខណ្ឌឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវាយតម្លៃនិងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓					- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៩.២	រៀបចំក្របខណ្ឌឬបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៩.៣	រៀបចំបទប្បញ្ញត្តិការវាយតម្លៃនិងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ			✓			- និយ័តករមូលបត្រកម្ពុជា
៩.៤	ស្រាវជ្រាវអំពីការវាយតម្លៃភាពចាស់ទុំសន្តិសុខសាយប៉ារក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

១០	គាំទ្រនិងជំរុញការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗជាពិសេសសន្តិសុខដីជ័ល ព្រមទាំងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីគតិយុត្តប្រព័ន្ធអេកូឡូស៊ីនីយ័តកម្មសំដៅលើកកម្ពស់ភាពជឿទុកចិត្តលើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
១០.១	រៀបចំនិងធ្វើបច្ចុប្បន្នកម្មកម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១០.២	គាំទ្រនិងជំរុញការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗជាពិសេសសន្តិសុខដីជ័ល ព្រមទាំងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតតាមការចាំបាច់ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីគតិយុត្តប្រព័ន្ធអេកូឡូស៊ីនីយ័តកម្មសំដៅលើកកម្ពស់ភាពជឿទុកចិត្តលើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបរិស្ថានបរិស្ថាន	✓	✓	✓	✓	✓	- និយ័តករបរិស្ថានបរិស្ថាន
១១	សិក្សានិងរៀបចំយន្តការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់រួមទាំងកិច្ចការពារទិន្នន័យនិងឯកជនភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
១១.១	ស្រាវជ្រាវអំពីកិច្ចការពារអ្នកប្រើប្រាស់ រួមទាំងកិច្ចការពារទិន្នន័យនិងឯកជនភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១១.២	ចូលរួមលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់រួមទាំងកិច្ចការពារទិន្នន័យនិងឯកជនភាព ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

១១.៣	រៀបចំបទប្បញ្ញត្តិស្តីពីកិច្ចការពារទិន្នន័យនិងឯកជនភាពទិន្នន័យក្នុងវិស័យមូលបត្រ	✓	✓				- និយ័តកម្មមូលបត្រកម្ពុជា
១១.៤	សិក្សានិងរៀបចំយន្តការលើកកម្ពស់កិច្ចគាំពារអ្នកចូលរួមក្នុងទីផ្សាររួមទាំងកិច្ចការពារទិន្នន័យនិងឯកជនភាពរបស់ភាគីបឋមប្រធានបាលកិច្ចមានបឋមប្រធានទាយក, បឋមប្រធាន និងអគ្គភាពៈ	✓	✓	✓	✓	✓	- និយ័តកម្មបឋមប្រធានបាលកិច្ច
១២	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយធ្វើសុខ- ដុមនីយកម្មមុខងារបច្ចេកវិទ្យាហិរញ្ញវត្ថុ តាមរយៈការបែងចែកមុខងាររវាងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធឱ្យបានច្បាស់លាស់និងមិនធ្វើឱ្យមានបម្រែ- បម្រួលជាចនាសម្ព័ន្ធដល់ស្ថាប័នដែលមានស្រាប់, ការកំណត់ប្រភេទបច្ចេក- វិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនិងធានានិយ័តភាពសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារក្នុងទីផ្សារព្រមទាំងកំណត់អំពីគោល- ការណ៍និយ័តកម្មនិងត្រួតពិនិត្យសំខាន់ៗពាក់ព័ន្ធផ្សេងទៀត	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តកម្មក្រោមឱវាទ អ.ស.ហ.
១២.១	ស្រាវជ្រាវអំពីនិយ័តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓					- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១២.២	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១២.៣	រៀបចំបទប្បញ្ញត្តិគ្រប់គ្រងទ្រព្យសម្បត្តិបឋមប្រធានបាលកិច្ចតាមនវានុវត្តន៍ឌីជីថលនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗដែលគាំទ្រដល់ការ- អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបឋមប្រធានបាលកិច្ច	✓	✓	✓	✓	✓	- និយ័តកម្មបឋមប្រធានបាលកិច្ច

១៣	រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណនិងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថលនិងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល	✓	✓				- និយ័តករក្រោមឱវាទ អ.ស.ហ.
១៣.១	រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណនិងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល	✓	✓				- និយ័តករមូលបត្រកម្ពុជា
១៣.២	រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងប្រតិបត្តិការហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល	✓	✓				- និយ័តករមូលបត្រកម្ពុជា
គ-ការផ្តួចផ្តើមគំនិតនានាស្តីពីនិងពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុ							
១៤	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំ, ការដាក់ឱ្យដំណើរការ និងការអភិវឌ្ឍបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងតាមដានជាប្រចាំនូវប្រតិបត្តិការរបស់បុគ្គលចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារជាមួយនឹងនិយ័តករបរទេស	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
១៤.១	ស្រាវជ្រាវអំពីសុខដុមនីយកម្មបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓				- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១៤.២	ជំរុញឱ្យមានការចូលរួមគ្រប់គ្រងនិងតាមដានការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រងនិងបរិយាកាសកិច្ច	✓	✓	✓	✓	✓	- និយ័តករធានារ៉ាប់រងកម្ពុជា - និយ័តករបរិយាកាសកិច្ច
១៤.៣	ជំរុញការចូលរួមក្នុងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រដើម្បីលើកកម្ពស់ការចាប់យកការប្រើប្រាស់ការកែសម្រួលនានាស្តីពីពិធីកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ	✓	✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា

១៤.៤	គ្រប់គ្រងនិងតាមដានការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	✓	✓	✓	✓	✓	- និយ័តកម្មមូលបត្រកម្ពុជា
១៤.៥	ចូលរួមសិក្ខាសាលានិងផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការតាមដានការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រជាមួយនឹងនិយ័តកម្មមូលបត្របរទេស	✓	✓	✓	✓	✓	- និយ័តកម្មមូលបត្រកម្ពុជា
១៤.៦	ពិនិត្យលទ្ធភាពក្នុងការរៀបចំនិងការដាក់ឱ្យដំណើរការបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន			✓			- និយ័តកម្មអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
១៥	កសាងបណ្តាញទំនាក់ទំនងជាមួយនឹងវិស័យឯកជន ដែលធ្វើកិច្ចប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីលើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងភាពជាដៃគូល្អនៃការកសាងនិងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តកម្មក្រោមឱវាទ អ.ស.ហ.
១៥.១	កសាងបណ្តាញទំនាក់ទំនងក្នុងភាពជាដៃគូជាមួយនឹងវិស័យឯកជនដែលធ្វើកិច្ចប្រតិបត្តិការបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១៥.២	ស្រាវជ្រាវអំពីមជ្ឈមណ្ឌលអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Development and Innovation Hub)			✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១៥.៣	សិក្សាសមិទ្ធិលទ្ធភាពរៀបចំដាក់ឱ្យដំណើរការ FinTech and Innovation Hub ដែលជាថ្នាលបណ្តុះព័ត៌មានពាក់ព័ន្ធនឹងនវានុវត្តន៍ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	✓	✓	✓	✓		- និយ័តកម្មមូលបត្រកម្ពុជា
១៥.៤	កសាងបណ្តាញទំនាក់ទំនងជាមួយនឹងវិស័យឯកជនដែលធ្វើកិច្ចប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	✓	✓	✓	✓	✓	- និយ័តកម្មមូលបត្រកម្ពុជា

១៥.៥	កសាងបណ្តាញទំនាក់ទំនងជាមួយនឹងវិស័យឯកជន ដែលធ្វើកិច្ចប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យអចលនវត្ថុនិងបញ្ចាំ	✓	✓	✓	✓	✓	- និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
១៦	កសាងបណ្តាញទំនាក់ទំនងជាមួយនឹងនិយ័តករហិរញ្ញវត្ថុប្រក្រមហ៊ុនអន្តរជាតិនានា ដែលធ្វើប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីសិក្សា, ស្វែងយល់ និងជំរុញឱ្យមានការផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាការចែករំលែកចំណេះដឹង, បទពិសោធ និងឧត្តមានុវត្តន៍	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
១៦.១	កសាងបណ្តាញទំនាក់ទំនងក្នុងភាពជាដៃគូជាមួយនឹងនិយ័តករហិរញ្ញវត្ថុប្រក្រមហ៊ុនអន្តរជាតិនានា ដែលធ្វើប្រតិបត្តិការបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការទាក់ទាញវិនិយោគពីបរទេស	✓		✓		✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១៦.២	ចូលរួមកិច្ចប្រជុំនិងវេទិកាទីផ្សារមូលធនអាស៊ានពាក់ព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនិងទ្រព្យឌីជីថល	✓	✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
១៦.៣	កសាងបណ្តាញទំនាក់ទំនងទំនងជាមួយនឹងនិយ័តករហិរញ្ញវត្ថុប្រក្រមហ៊ុនអន្តរជាតិនានា ដែលធ្វើប្រតិបត្តិការបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	✓	✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
១៧	រៀបចំយន្តការសហការ, សម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការផ្ទៃក្នុង អ.ស.ហ. និងវាង អ.ស.ហ. ជាមួយនឹងធនាគារជាតិនៃកម្ពុជាដើម្បីបង្កើនសហថាមពល, សហនវានុវត្តន៍, សហការទទួលខុសត្រូវ, សិទ្ធិភាព និងសុខដុមនីយកម្មមុខងារនិយ័តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
១៧.១	បង្កើតនិងអនុវត្តយន្តការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្ទៃក្នុង អ.ស.ហ. និងអន្តរក្រសួង-ស្ថាប័ន	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

១៧.២	ចូលរួមផ្តល់កិច្ចសហការក្នុងយន្តការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារផ្ទៃក្នុងអ.ស.ហ.និងអន្តរក្រសួង-ស្ថាប័ន	✓	✓	✓	✓	✓	- និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
II-ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ							
ក-ការជំរុញការស្រាវជ្រាវ ការសាកល្បង និងការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលអភិវឌ្ឍដោយក្រសួង-ស្ថាប័ន							
១	អភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ថ្នាលអត្តសញ្ញាណកម្មឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
១.១	សិក្សានិងរៀបចំផលចំណូលថវិកាអត្តសញ្ញាណកម្មនៃ អ.ស.ហ. ដោយផ្ដោតលើអភិក្រមឧត្តមានុវត្តន៍ជាអាទិភាពអាចប្រើប្រាស់បាននៃប្រព័ន្ធ, ភាពជឿទុកចិត្តលើប្រព័ន្ធ,ប្រសិទ្ធភាពនៃប្រព័ន្ធ និងការថែទាំសម្រាប់បរិភោគនៃប្រព័ន្ធ		✓	✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១.២	ប្រើប្រាស់និងជំរុញការប្រើប្រាស់ផលចំណូលថវិកាអត្តសញ្ញាណកម្មនៃ អ.ស.ហ.		✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
២	ជំរុញការស្រាវជ្រាវ,ការសាកល្បងនិងការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះ ដែលមានស្រាប់ ព្រមទាំងអភិវឌ្ឍថ្នាលឌីជីថលគ្រឹះផ្សេងទៀតសម្រាប់ហិរញ្ញវត្ថុវិស័យការ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
២.១	ស្រាវជ្រាវអំពីការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះសម្រាប់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលទាំងហិរញ្ញវត្ថុវិស័យការ	✓					- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

២.២	ប្រើប្រាស់និងជំរុញការប្រើប្រាស់ថ្នាលឌីជីថលគ្រឹះដែលមានស្រាប់និងការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះថ្មីៗដែលរួមបញ្ចូលទាំងថ្នាលឌីជីថលគ្រឹះដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេននិងសម្រាប់ហិរញ្ញវត្ថុវិមជ្ឈការ ដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
២.៣	សិក្សាស្រាវជ្រាវអំពីថ្នាលឌីជីថលគ្រឹះសម្រាប់ហិរញ្ញវត្ថុវិមជ្ឈការក្នុងវិស័យមូលបត្រ		✓				- និយ័តកម្មមូលបត្រកម្ពុជា
៣	ជំរុញការប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលដែលមានស្រាប់ដូចជាថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជាសម្រាប់ឆ្លើយថាភូតកម្ម, ផ្ទៀងផ្ទាត់ និងប្រើប្រាស់ទិន្នន័យអត្តសញ្ញាណសម្គាល់អតិថិជនឌីជីថល ដើម្បីលើកកម្ពស់គុណភាព, ភាពជឿទុកចិត្ត, ប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពនៃការផ្តល់, ការទទួលបាននិងការប្រើប្រាស់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តកម្មក្រោមឱវាទ អ.ស.ហ.
៣.១	ចូលរួមប្រើប្រាស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជាគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តកម្មក្រោមឱវាទ អ.ស.ហ. ទាំង៦
៣.២	ជំរុញការប្រើប្រាស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជាដល់គ្រប់គ្នាអង្គពាក់ព័ន្ធដើម្បីលើកកម្ពស់គុណភាព, ភាពជឿទុកចិត្ត, ប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការផ្តល់, ការទទួលបាន និងការប្រើប្រាស់សេវាបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តកម្មក្រោមឱវាទ អ.ស.ហ. ទាំង៦
៣.៣	ពិនិត្យលទ្ធភាពក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឬថ្នាលកំណត់អត្តសញ្ញាណអតិថិជនក្នុងវិស័យបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន		✓				- និយ័តកម្មអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

៤	ជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថល ដើម្បីលើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៤.១	ចូលរួមប្រើប្រាស់ហត្ថលេខាឌីជីថលដែលអភិវឌ្ឍដោយក្រសួង-ស្ថាប័ននិងអង្គភាពពាក់ព័ន្ធដើម្បីលើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
៤.២	ជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថលក្នុងការរៀបចំថ្នាលនិង/ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងៗដល់គ្រប់គ្នាអង្គពាក់ព័ន្ធដើម្បីលើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
៥	ជំរុញការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារឌីជីថលដែលបានចេញដោយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៥.១	ចូលរួមប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារឌីជីថលក្រោមសមត្ថកិច្ចរបស់ អ.ស.ហ.	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
៥.២	ជំរុញការប្រើប្រាស់ថ្នាល verify.gov.kh ដល់គ្រប់គ្នាអង្គពាក់ព័ន្ធរួមទាំងវិស័យឯកជន ដើម្បីផ្ទៀងផ្ទាត់និងបញ្ជាក់ភាពត្រឹមត្រូវនៃឯកសារឌីជីថលក្រោមសមត្ថកិច្ចរបស់ អ.ស.ហ.	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
៦	ពង្រឹងនិងពង្រីកការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងការធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យក្លាយទៅជាប្រព័ន្ធមួយដែលមានចរិតលក្ខណៈអន្តរក្រសួង-ស្ថាប័ន ឈរលើគោលការណ៍ “ធ្វើតែមួយលើកគត់” (The Once-only Principle)	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.

៦.១	ចូលរួមប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ និងការធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
៦.២	ជំរុញការប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាដល់គ្រប់គ្នាអង្គពាក់ព័ន្ធរួមទាំងវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍និងការធ្វើទំនើបកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
ខ-ការជំរុញការអភិវឌ្ឍន៍និងនវានុវត្តន៍ថ្នាលឌីជីថលគ្រឹះថ្មីៗ							
៧	រៀបចំក្របខណ្ឌនិយ័តកម្មនិងការត្រួតពិនិត្យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលរួមបញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យា និយ័តកម្ម (RegTech) ដើម្បីជួយនិងពង្រឹងអនុលោមភាពនិយ័តកម្មឱ្យកាន់តែមានប្រសិទ្ធភាពជាងសមត្ថភាពដែលមានស្រាប់និងបច្ចេកវិទ្យា ត្រួតពិនិត្យ (SupTech) ដើម្បីជួយដល់ការធ្វើឌីជីថលនីយកម្មការរាយការណ៍និងដំណើរការនិយ័តកម្ម (Digitization of Reporting and Regulatory Processes) ដែលសំដៅគាំទ្រដំណើរការនៃការត្រួតពិនិត្យហានិភ័យនិងអនុលោមភាព ប្រកបដោយភាពបុរេសកម្មនិងប្រសិទ្ធភាព	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៧.១	ស្រាវជ្រាវអំពីបច្ចេកវិទ្យានិយ័តកម្មនិងបច្ចេកវិទ្យាត្រួតពិនិត្យក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓				- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៧.២	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំបច្ចេកវិទ្យានិយ័តកម្មនិងបច្ចេកវិទ្យា ត្រួតពិនិត្យដែលមានលក្ខណៈរួមក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីធ្វើសុខដុមនីយកម្មមុខងារនិយ័តកម្មនិងត្រួតពិនិត្យ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៧.៣	ស្រាវជ្រាវអំពីការដាក់របាយការណ៍ឌីជីថល (Digital Reporting) ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយផ្ដោតលើជាអាទិ៍ក្របខណ្ឌ ស្តង់ដារនិងវត្តិករសាស្ត្រ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

៧.៤	ដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានត្រួតពិនិត្យតាមដានប្រតិបត្តិការអាជីវកម្មជួញដូរឧបករណ៍និស្សន្ទ ដែលជាប្រព័ន្ធបច្ចេកវិទ្យាត្រួតពិនិត្យនិងបច្ចេកវិទ្យានិយ័តកម្មបញ្ចូលគ្នាក្នុងវិស័យមូលបត្រ	✓					- និយ័តកម្មមូលបត្រកម្ពុជា
៧.៥	ដាក់ឱ្យដំណើរការប្រព័ន្ធនៃការបង្ហាញព័ត៌មានសាជីវកម្មក្នុងវិស័យមូលបត្រ		✓				- និយ័តកម្មមូលបត្រកម្ពុជា
៧.៦	ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងនិងវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ		✓				- និយ័តកម្មមូលបត្រកម្ពុជា
៧.៧	សិក្សានិងរៀបចំបច្ចេកវិទ្យានិយ័តកម្មនិងបច្ចេកវិទ្យាត្រួតពិនិត្យក្នុងវិស័យបរិក្ខេបបាលកិច្ច		✓	✓	✓	✓	- និយ័តកម្មបរិក្ខេបបាលកិច្ច
៧.៨	ដាក់ឱ្យអនុវត្តសកល្យងនូវការដាក់របាយការណ៍ប្រចាំខែតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យបរិក្ខេបបាលកិច្ច		✓	✓	✓	✓	- និយ័តកម្មបរិក្ខេបបាលកិច្ច
៨	សិក្សាសមិទ្ធិលទ្ធភាពក្នុងការចែករំលែកនិងការបើកចំហទិន្នន័យដើម្បីផ្តល់កាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តកម្មក្រោមឱវាទ អ.ស.ហ.
៨.១	ស្រាវជ្រាវអំពីក្របខណ្ឌហិរញ្ញវត្ថុបើកចំហ សម្រាប់ការចែករំលែកនិងការបើកចំហទិន្នន័យ ដើម្បីផ្តល់កាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៨.២	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំក្របខណ្ឌហិរញ្ញវត្ថុបើកចំហ សម្រាប់ការចែករំលែកនិងការបើកចំហទិន្នន័យ ដើម្បីផ្តល់កាលានុវត្តភាពថ្មីៗដល់ការអភិវឌ្ឍនិងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

៨.៣	សិក្សាស្រាវជ្រាវអំពីក្របខណ្ឌគ្រប់គ្រងក្នុងការចែករំលែកនិងការបើកចំហទិន្នន័យក្នុងវិស័យមូលបត្រ		✓					- និយ័តកម្មមូលបត្រកម្ពុជា
៨.៤	ពិនិត្យលទ្ធភាពក្នុងការរៀបចំមូលដ្ឋានទិន្នន័យអាជីវកម្មបញ្ចាំនិងប្រាតិកោតដោយអនុប្បទាន		✓					- និយ័តកម្មអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
៩	រៀបចំកម្មវិធីលើកកម្ពស់ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីលើកកម្ពស់ការចាប់យក, ការប្រើប្រាស់, ការកែសម្រួល, នវានុវត្តន៍ និងការធ្វើពិពិធកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ				✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៩.១	សិក្សានិងរៀបចំកម្មវិធីលើកកម្ពស់ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ				✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
គ-ការជំរុញការធ្វើឌីជីថលការប្រតិបត្តិកម្មនិងបរិក្ខណៈកម្មវិធីឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ								
១០	ជំរុញបរិក្ខណៈកម្មវិធីឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការរៀបចំនិងការធ្វើទំនើបកម្មស្ថាប័នដូចជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាល, ប្រព័ន្ធចុះបញ្ជី, ប្រព័ន្ធ ឬថ្នាលប្រមូលនិងគ្រប់គ្រងទិន្នន័យ, ប្រព័ន្ធវិភាគនិងផ្តល់សញ្ញាមុន, ថ្នាលផ្តល់សេវាសាធារណៈ និងថ្នាលផ្សេងៗទៀត	✓	✓	✓	✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តកម្មក្រោមឱវាទ អ.ស.ហ.
១០.១	ស្រាវជ្រាវអំពីបរិក្ខណៈកម្មវិធីឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓						- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១០.២	រៀបចំបទប្បញ្ញត្តិស្តីពីការបំពាក់មុខងារបន្ថែមឱ្យមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ជាអង្គភាពបរិក្ខណៈកម្មវិធីឌីជីថលនៃ អ.ស.ហ.	✓						- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

១០.៣	រៀបចំផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១០.៤	សិក្សានិងរៀបចំក្របខណ្ឌនិម្មាបនកម្មបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១០.៥	រៀបចំនិងធ្វើវិស័យកម្មថ្នាលនិង/ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគាំទ្រដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រងនិងសោធនឯកជនមូលបត្រសន្តិសុខសង្គមបធនបាលកិច្ច គណនេយ្យនិងសវនកម្ម និងអចលនវត្ថុ បញ្ចាំ និងប្រតិភោគដោយអនុប្បទាន	✓	✓	✓	✓	✓	- និយ័តករក្រោមឱវាទ អ.ស.ហ. ទំរង់៦
១១	ស្រាវជ្រាវអំពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Data Infrastructures) ដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១១.១	ស្រាវជ្រាវអំពីហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដែលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១១.២	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំឃ្លាំងទិន្នន័យនៃ អ.ស.ហ. (FSAData Warehouse)			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
III-ការជំរុញការប្រើប្រាស់និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ							
ក-ការលើកកម្ពស់ការស្រាវជ្រាវនិងការអភិវឌ្ឍ							
១	រៀបចំនិងធ្វើវិស័យកម្មផ្តល់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Portal) ដើម្បីចែកចាយនិងចែករំលែកទិន្នន័យ, ព័ត៌មាន, ឯកសារ និងចំណេះដឹងផ្សេងៗ សំដៅគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាព	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.

១.១	រៀបចំនិងធ្វើវិស័យកម្មផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ដោយអភិវឌ្ឍ មុខងារថ្មីៗបន្ថែម ព្រមទាំងធ្វើសន្ទនាកម្មផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ជាមួយនិងថ្នាលនិងឫប្រព័ន្ធដីជម្រកពាក់ព័ន្ធផ្សេងៗ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១.២	ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់ផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃ អ.ស.ហ. ដល់គ្រប់គូអង្គពាក់ព័ន្ធ	✓		✓		✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១.៣	សហការផ្តល់ទិន្នន័យ, ព័ត៌មាន, ឯកសារ និងមាតិកាផ្សេងៗ ដើម្បីធ្វើ ពិពិធកម្មធនធានក្នុងផលិតផលនេះឱ្យកាន់តែសម្បូរបែបនិងគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យគ្រប់គូអង្គសង្គមពាក់ព័ន្ធអាចទាញយកអត្ថប្រយោជន៍ជាអតិ- បរមាបានដោយងាយស្រួលពីផលិតផលនេះ	✓	✓	✓	✓	✓	- និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
១.៤	ពិនិត្យលទ្ធភាពក្នុងការបញ្ចូលរបាយការណ៍ប្រចាំឆ្នាំសម្រាប់វិស័យអច- លនវត្ថុនិងបញ្ជីក្នុងគេហទំព័ររបស់និយ័តករអាជីវកម្មអចលនវត្ថុនិង បញ្ជី		✓	✓	✓	✓	- និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ជី
២	រៀបចំថ្នាលលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ដើម្បីបង្កើត, រក្សាទុក, ផ្ទេរ ឬចែករំលែកចំណេះដឹង បច្ចេកវិទ្យាដីជម្រកនិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ		✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
២.១	ស្រាវជ្រាវអំពីថ្នាលអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិន មែនធនាគារ		✓	✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
២.២	រៀបចំនិងធ្វើវិស័យកម្មថ្នាលអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ រួមទាំងប្រព័ន្ធលេតបុត			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

២.៣	សហការរៀបចំនិងផ្តល់ទិន្នន័យ,ព័ត៌មាន,ឯកសារនិងមាតិកាផ្សេងៗដើម្បីផ្សព្វផ្សាយក្នុងថ្នាលអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓	✓	✓	- និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
៣	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំឱ្យមានប្រព័ន្ធគាំពារសុខុមាលភាពអតិថិជន (Consumer Care System) គួយយ៉ាងការថែទាំនិងការគាំទ្រអតិថិជននិងការដោះស្រាយបណ្តឹងដោយប្រើប្រាស់បច្ចេកវិទ្យា			✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៣.១	ស្រាវជ្រាវអំពីប្រព័ន្ធគាំពារសុខុមាលភាពអតិថិជនក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៤	រៀបចំនិងធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Lexicon) ដើម្បីលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៤.១	រៀបចំនិងធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុដែលប្រមូលផ្តុំនូវគ្រប់បច្ចេកសព្ទជាភាសាខ្មែរ អង់គ្លេស និងបារាំង ក្នុងវិស័យពាក់ព័ន្ធក្រោមទម្រង់ជាសៀវភៅនិងឧបករណ៍ឆ្លាត រួមទាំងតេឡេក្រាមបូត	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៤.២	ផ្សព្វផ្សាយនិងជំរុញការប្រើប្រាស់សទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុដល់គ្រប់គូអង្គពាក់ព័ន្ធ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៤.៣	សហការផ្តល់បច្ចេកសព្ទក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារជាគុណប្រយោជន៍ដល់ការរៀបចំនិងការធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ	✓	✓	✓	✓	✓	- និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
៤.៤	រៀបចំនិងធ្វើបច្ចុប្បន្នកម្មវិធីទូរសព្ទដៃឆ្លាតសទ្ទានុក្រមក្នុងវិស័យបរិបទបាលកិច្ច ដើម្បីលើកកម្ពស់អក្ខរកម្មបរិបទបាលកិច្ច	✓	✓	✓	✓	✓	- និយ័តករបរិបទបាលកិច្ច
៤.៥	រៀបចំនិងធ្វើបច្ចុប្បន្នកម្មសទ្ទានុក្រមក្នុងវិស័យគណនេយ្យនិងសវនកម្មជាសៀវភៅនិងកម្មវិធីទូរសព្ទដៃឆ្លាត	✓	✓	✓	✓	✓	- និយ័តករគណនេយ្យនិងសវនកម្ម

ខ-ការជំរុញនិងការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ							
៥	ជំរុញការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រគន្លឹះៗ ដូចជាបញ្ហាសិប្បនិម្មិត (AI), ម៉ាស៊ីនស្វ័យសិក្សា (ML), ទិន្នន័យធំ (Big Data), បច្ចេកវិទ្យាក្លោង (Cloud Computing), បច្ចេកវិទ្យាប្លុកឆេន (Blockchain Technology), កិច្ចសន្យាឆ្លាត (Smart Contract), បច្ចេកវិទ្យាប្រព្រឹត្តិកម្មភាសាធម្មជាតិ (NLP), បច្ចេកវិទ្យាតថភាពនិម្មិត (VR Technology) និងបច្ចេកវិទ្យាវិភាគទិន្នន័យ ដើម្បីជំរុញនិងវិនិយោគក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៥.១	ស្រាវជ្រាវអំពីបច្ចេកវិទ្យាគាំទ្រគន្លឹះៗដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓		✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៥.២	ជំរុញការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រគន្លឹះៗដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓		✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៥.៣	ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងការប្រើប្រាស់បញ្ហាសិប្បនិម្មិតនិងបច្ចេកវិទ្យាដែលកំពុងលេចឡើងក្នុងវិស័យមូលបត្រ	✓	✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
៥.៤	ជំរុញការសិក្សាបន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ហាសិប្បនិម្មិត, ម៉ាស៊ីនស្វ័យសិក្សា, បច្ចេកវិទ្យាក្លោង, បច្ចេកវិទ្យាប្លុកឆេន និងបច្ចេកវិទ្យាវិភាគទិន្នន័យក្នុងវិស័យបេឡាបាល់កិច្ច	✓	✓	✓	✓	✓	- និយ័តករបេឡាបាល់កិច្ច
៦	ជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាដល់ធុរជន, សហគ្រិន និងសាធារណជន ដើម្បីផ្លាស់ប្តូរឥរិយាបថនិងលើកកម្ពស់ភាពជឿទុកចិត្តលើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

៦.១	ចូលរួមជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដល់ធុរជន, សហគ្រិន និងសាធារណជន	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៦.២	រៀបចំមាតិកាផ្សព្វផ្សាយដើម្បីជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដល់ធុរជន, សហគ្រិន និងសាធារណជន	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៧	ជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាដល់ថ្នាក់ដឹកនាំនិងមន្ត្រី ដើម្បីកសាងនិងអភិវឌ្ឍភាពជាអ្នកដឹកនាំនិងសមត្ថភាពពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៧.១	រៀបចំនិង/ឬចូលរួមកម្មវិធី,វគ្គបណ្តុះបណ្តាលឬសិក្ខាសាលាជំរុញនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យានិងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដល់ថ្នាក់ដឹកនាំនិងមន្ត្រី	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៧.២	រៀបចំទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរបទពិសោធលើបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	✓	✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
៨	ជំរុញឱ្យមានការរៀបចំកម្មវិធីបណ្តុះបណ្តាលនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅតាមគ្រឹះស្ថានសិក្សា, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៨.១	ជំរុញឱ្យមានការរៀបចំកម្មវិធីបណ្តុះបណ្តាលនិងលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅតាមគ្រឹះស្ថានសិក្សា, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ដោតលើការរៀបចំកិច្ចប្រជុំនិង/ឬសិក្ខាសាលា	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

គ-ការពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាមួយនិងតួអង្គពាក់ព័ន្ធ							
៩	រៀបចំវេទិកាសាធារណៈ, ព្រឹត្តិការណ៍, កម្មវិធីប្រកួតប្រជែង, កម្មវិធីពិពណ៌នាឬយុទ្ធនាការផ្សេងៗ ដើម្បីបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ ក៏ដូចជាកាលានុវត្តភាពនៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដោយសហការ, សម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងតួអង្គពាក់ព័ន្ធ តាមការចាំបាច់	✓	✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៩.១	រៀបចំផែនការផ្សព្វផ្សាយនិងទំនាក់ទំនងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៩.២	រៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓		✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៩.៣	សិក្សាសមិទ្ធិលទ្ធភាពក្នុងការរៀបចំកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងព្រឹត្តិការណ៍ផ្សេងៗដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ					✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៩.៤	ពិនិត្យលទ្ធភាពក្នុងការសហការជាមួយនិងសមាគមឬក្រុមហ៊ុនពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ	✓	✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
១០	សហការជាមួយនិងគ្រប់តួអង្គសង្គមពាក់ព័ន្ធ ដើម្បីដាក់ចេញកម្មវិធីស្តីពីអក្ខរកម្មហិរញ្ញវត្ថុមិនមែនធនាគារ, អក្ខរកម្មឌីជីថលនិងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារដល់សាធារណជនទូទៅនិងសហគ្រិន			✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១០.១	ស្រាវជ្រាវអំពីកម្មវិធីស្តីពីអក្ខរកម្មហិរញ្ញវត្ថុមិនមែនធនាគារ, អក្ខរកម្មឌីជីថលនិងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓			- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

IV-ការជំរុញការអភិវឌ្ឍនិងនាំនូវតួនាទីសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ							
ក-ការជំរុញការស្រាវជ្រាវនិងការអភិវឌ្ឍ ដើម្បីនាំនូវតួនាទីសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ							
១	លើកកម្ពស់ការស្រាវជ្រាវនិងការអភិវឌ្ឍ ដើម្បីបង្កើននាំនូវតួនាទីសេវានិងផលិតផលនិងធ្វើពិពិធកម្មសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ		✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
១.១	ស្រាវជ្រាវអំពីការអភិវឌ្ឍនិងនាំនូវតួនាទីសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ឬដែលកំពុងលេចឡើងផ្សេងទៀតក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ជាអាទិ៍ ហិរញ្ញវត្ថុវិមជ្ឈការ, ឧបយោគហិរញ្ញវត្ថុនិងហិរញ្ញវត្ថុខ្សែប្រាក់ផ្គត់ផ្គង់ (Supply Chain Finance), ហិរញ្ញវត្ថុដោយចីរភាពនិងបៃតង (Sustainable and Green FinTech) និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលអនាគត			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
១.២	ស្រាវជ្រាវអំពីការវាយតម្លៃស្ថានភាពនិង/ឬសន្ទស្សន៍នៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ			✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ. ទាំង៦
១.៣	ស្រាវជ្រាវអំពីផលិតផលនិងសេវាហិរញ្ញវត្ថុដែលមាននាំនូវតួនាទីក្នុងវិស័យមូលបត្រ		✓	✓	✓	✓	- និយ័តករមូលបត្រកម្ពុជា
២	លើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារតាមរយៈការរៀបចំវេទិកា, សិក្ខាសាលានិងកម្មវិធីផ្សេងៗ រួមទាំងកម្មវិធីបណ្តុះនិងពន្លឿនធុរកិច្ចថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
២.១	ស្រាវជ្រាវអំពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

២.២	រៀបចំវេទិកា, សិក្ខាសាលា និង/ឬកម្មវិធីបណ្តុះនិងពន្លឿនធុរកិច្ចថ្មីបច្ចេកវិទ្យា ហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ					√	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
ខ-ការជំរុញការអភិវឌ្ឍនិងការប្រើប្រាស់ផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុនិងកម្មវិធីវិមជ្ឈការ							
៣	ជំរុញការអភិវឌ្ឍនិងការប្រើប្រាស់ផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនិងកម្មវិធីវិមជ្ឈការ (Decentralized Application - dApp) ដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន	√	√	√		√	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ - និយ័តករក្រោមឱវាទ អ.ស.ហ.
៣.១	ស្រាវជ្រាវអំពីផលិតផលនិងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុនិងកម្មវិធីវិមជ្ឈការ រួមទាំងកម្មវិធីវេប៣					√	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៣.២	ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធ ជួញដូរដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនក្នុងវិស័យមូលបត្រ	√					- និយ័តករមូលបត្រកម្ពុជា
៣.៣	ស្រាវជ្រាវអំពីយន្តការគ្រប់គ្រងអាជីវកម្មក្រោមហ្វ្រាំងឌីជីថល		√				- និយ័តករមូលបត្រកម្ពុជា
៣.៤	ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងការអភិវឌ្ឍវេប៣ ក្នុងវិស័យមូលបត្រ		√				- និយ័តករមូលបត្រកម្ពុជា
៣.៥	ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងទ្រព្យអិនអេសប៊ី (NFT) ក្នុងវិស័យមូលបត្រ		√				- និយ័តករមូលបត្រកម្ពុជា
៣.៦	ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងការបង្កើតនិងការលក់ ថ្មីខិនមូលបត្រ		√				- និយ័តករមូលបត្រកម្ពុជា
៣.៧	ស្រាវជ្រាវអំពីកាលានុវត្តភាពនិងហានិភ័យពាក់ព័ន្ធនឹងអាជីវកម្មហិរញ្ញវត្ថុ វិមជ្ឈការ (DeFi)			√			- និយ័តករមូលបត្រកម្ពុជា

គ-ការជំរុញឱ្យមានការលើកទឹកចិត្តនិងការគាំទ្រផ្សេងៗ							
៤	ជំរុញឱ្យមានការលើកទឹកចិត្តសារពើពន្ធ, ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងការគាំទ្រផ្សេងទៀតដល់សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ		✓	✓	✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៤.១	ស្រាវជ្រាវអំពីមូលនិធិគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ,			✓	✓		- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ
៤.២	ផ្សព្វផ្សាយអំពីការលើកទឹកចិត្តសារពើពន្ធ, ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងទៀតដល់សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ				✓	✓	- មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ

បរិសិដ្ឋ២. សទ្ទានុក្រម

ល.រ.	ភាសាខ្មែរ	ភាសាអង់គ្លេស	និយមន័យ
១	កម្មវិធីវិមជ្ឈការ	Decentralized Application (dApp)	កម្មវិធីដែលធ្វើប្រតិបត្តិការដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេននិងកិច្ចសន្យាឆ្លាត។
២	ការការពារទិន្នន័យ	Data Protection	ការការពារទិន្នន័យ សេរីភាព និងសិទ្ធិមូលដ្ឋានរបស់ឯកត្តបុគ្គល/រូបវន្តបុគ្គលពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិកម្មទិន្នន័យផ្ទាល់ខ្លួន ពោលគឺមានន័យថាព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិកម្មទិន្នន័យផ្ទាល់ខ្លួនដែលបានកំណត់អត្តសញ្ញាណឬដែលអាចកំណត់អត្តសញ្ញាណបានដែលរួមបញ្ចូលនូវឈ្មោះ, ថ្ងៃខែឆ្នាំកំណើត, រូបថត, វីដេអូ, អាសយដ្ឋានអ៊ីមែល, លេខទូរសព្ទនិងអាសយដ្ឋានបញ្ញាសិប្បនិម្មិត។
៣	ការបើកចំហទិន្នន័យ	Opening Data	ប្រតិបត្តិការបើកចំហទិន្នន័យដើម្បីអាចអាក់សេសចូលទៅប្រើប្រាស់, ធ្វើអាជីវកម្ម, ប្រើប្រាស់ កែប្រែ និងចែករំលែកឡើងវិញបានដោយបុគ្គលគ្រប់រូបក្នុងគោលបំណងណាមួយ។
៤	កិច្ចការពារអ្នកប្រើប្រាស់	Consumer Protection	កិច្ចការពារបុគ្គលអ្នកទិញផលិតផលឬទំនិញនិងសេវានិងសាធារណជនប្រឆាំងនឹងអំពើមិនសុចរិតទាក់ទងនឹងផលិតផលឬទំនិញនិងអំពើមិនសុចរិតទាក់ទងនឹងសេវា។
៥	កិច្ចសន្យាឆ្លាត	Smart Contract	កូដដែលដំណើរការលើប្លុកឆេន ដើម្បីត្រួតពិនិត្យ, ប្រតិបត្តិ និងអនុវត្តកិច្ចសន្យាឬកិច្ចព្រមព្រៀងគតិយុត្តប្រកបដោយភាពជឿទុកចិត្ត ដោយមិនមានការចូលរួមពីភាគីណាមួយ។
៦	ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ	FinTech Company	ក្រុមហ៊ុននិង/ឬសហគ្រាសដែលផ្តល់ផលិតផលនិងសេវាហិរញ្ញវត្ថុដោយប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍។

៧	អក្ខរកម្មហិរញ្ញវត្ថុ	Financial Literacy	សមត្ថភាពក្នុងការយល់និងការប្រើប្រាស់ជំនាញហិរញ្ញវត្ថុផ្សេងៗ រួមមានដូចជាការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួននិងការវិនិយោគប្រកបដោយប្រសិទ្ធភាព។
៨	ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា	Cambodia Data Exchange (CamDX)	ថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាលសម្រាប់ផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់សន្ទានកម្មនៃកម្មវិធីកុំព្យូទ័ររវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងស្ថាប័ននិងរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់វិស័យឯកជនដោយសុវត្ថិភាពនិងដោយយន្តការច្បាស់លាស់តាមរយៈប្រព័ន្ធអ៊ីនធឺណិតឬបណ្តាញតភ្ជាប់ឌីជីថលផ្សេងៗ។
៩	ទិន្នន័យធំ	Big Data	បណ្តុំទិន្នន័យដែលមានទំហំធំ មានច្រើនសណ្ឋាន និងជាទូទៅគ្មានរចនាសម្ព័ន្ធច្បាស់លាស់ហើយត្រូវបានប្រើប្រាស់ដើម្បីវិភាគរកលំនាំ,និន្នាការនិងការដាច់ទាក់ទងគ្នារវាងដែនមួយនិងដែនមួយទៀត។
១០	ទ្រព្យឌីជីថល	Digital Asset	ឯកតាឌីជីថលមានតម្លៃ ដែលត្រូវបានបង្កើតឡើងនៅលើបច្ចេកវិទ្យាឌីជីថលឬបច្ចេកវិទ្យាស្រដៀងគ្នាមានភ្ជាប់នូវកិច្ចសន្យាឆ្លាតឬកិច្ចសន្យាក្នុងទម្រង់ផ្សេងរវាងអ្នកកាន់កាប់ទ្រព្យឌីជីថលនិងសមភាគីនិងដែលអាចជួញដូរឬផ្ទេរបាន រួមបញ្ចូលទាំងប៊ីតខ័ញ (Bitcoin) ។ ទ្រព្យឌីជីថលទាំងនេះជាឧបករណ៍ហិរញ្ញវត្ថុដែលជាប្រភេទមួយនៃមូលបត្រ។
១១	ធុរកិច្ចថ្មី	Startups	ស្ថាប័នឬដំណើរការបង្កើតនិងការគ្រប់គ្រងធុរកិច្ចដែលប្រើប្រាស់នូវវត្ថុនិងស្នូលនៃការបង្កើតគំរូអាជីវកម្មរបស់ខ្លួន ក្រោមលក្ខខណ្ឌមិនច្បាស់លាស់និងមានហានិភ័យ ប៉ុន្តែមានសក្តានុពលរីកចម្រើនលឿន។

១២	ធុរកិច្ចថ្មីបច្ចេកវិទ្យាហិរញ្ញវត្ថុ	FinTech Startups	ធុរកិច្ចថ្មីដែលប្រើប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ក្នុងការផ្តល់ផលិតផលនិងសេវាហិរញ្ញវត្ថុ។
១៣	បច្ចេកវិទ្យាក្លោង	Cloud Computing Technology	បច្ចេកវិទ្យានៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់សេវាផ្ទុកទិន្នន័យនិងធនធានគណនាសម្រាប់ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
១៤	បច្ចេកវិទ្យាតថភាពនិម្មិត	Virtual Reality (VR) Technology	បច្ចេកវិទ្យាដែលអនុញ្ញាតឱ្យមានការធ្វើនិម្មិតកម្មបញ្ចូលបុគ្គលទៅក្នុងពិភពនិម្មិតដែលត្រូវបានបង្កើតដោយប្រព័ន្ធខ្លីជីវិត។
១៥	បច្ចេកវិទ្យាត្រួតពិនិត្យ	Supervisory Technology (SupTech)	បច្ចេកវិទ្យាហិរញ្ញវត្ថុដែលគាំទ្រនិងជួយសម្រួលដល់និយ័តករនិងអង្គភាពត្រួតពិនិត្យក្នុងការធ្វើឌីជីថលនីតិវិធីដំណើរការនៃការរាយការណ៍និងនិយ័តកម្មសំដៅពង្រឹងប្រសិទ្ធភាពនិងសក្តិសិទ្ធភាពនៃការគ្រប់គ្រងនិងការត្រួតពិនិត្យហានិភ័យនិងអនុលោមភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ។
១៦	បច្ចេកវិទ្យានិយ័តកម្ម	Regulatory Technology (RegTech)	បច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជួយសម្រួល, ពង្រឹង និងធ្វើសុវត្ថិភាពអនុលោមភាពប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធភាពជាងសមត្ថភាពដែលមានស្រាប់។
១៧	បច្ចេកវិទ្យាប្រព្រឹត្តិកម្មភាសាធម្មជាតិ	Natural Language Processing (NLP)	បច្ចេកវិទ្យាមួយនៃបច្ចេកវិទ្យាម៉ាស៊ីនស្វ័យសិក្សា ដែលផ្តល់ឱ្យម៉ាស៊ីននូវសមត្ថភាពបកប្រែ, រៀបចំ និងយល់ដឹងភាសាមនុស្ស។
១៨	បច្ចេកវិទ្យាប្លុកឆេន	Blockchain Technology	បច្ចេកវិទ្យានៃហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យជាខ្សែច្រវាក់ដែលមិនត្រូវការការកែប្រែហើយទិន្នន័យទាំងនោះនឹងត្រូវចម្លងដើម្បីផ្ទុកនៅតាមបណ្តាសេរុបករណ៍ដែលចូលរួមក្នុងហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យនេះក្នុងទម្រង់បែបវិមជ្ឈការ។

១៩	បច្ចេកវិទ្យាវិភាគទិន្នន័យ	Data Analytics Technology	បច្ចេកវិទ្យាដែលវិភាគនិងបម្លែងសំណុំទិន្នន័យដើមដែលប្រមូលបានដើម្បីស្វែងរកនិន្នាការនិងផ្តល់នូវសេចក្តីសន្និដ្ឋានឬសេចក្តីសម្រេចចិត្តលើព័ត៌មានប្រកបដោយសុវត្ថិភាព សំដៅផ្តល់នូវដំណោះស្រាយបញ្ហាពាក់ព័ន្ធដោយប្រើប្រាស់ទិន្នន័យ។ បច្ចេកវិទ្យាវិភាគទិន្នន័យ កំណត់ដំណើរការអាជីវកម្ម ធ្វើសុវត្ថិភាពការសម្រេចចិត្តនិងលើកកម្ពស់កំណើនអាជីវកម្ម។
២០	បច្ចេកវិទ្យាហិរញ្ញវត្ថុ	Financial Technology (FinTech)	បច្ចេកវិទ្យានិងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុទាំងវិស័យធនាគារនិងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ បង្កើតឡើងដើម្បីឱ្យមានការប្រើប្រាស់ ផ្តល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ ប្រកបដោយបរិយាបន្នកម្ម។
២១	បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ	FinTech in the Non-Bank Financial Sector	បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារបំរុងនិងសោធនឯកជន មូលបត្រ សន្តិសុខសង្គម គណនេយ្យនិងសវនកម្ម និងអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ព្រមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុផ្សេងទៀត ដែលរួមបញ្ចូលនូវហិរញ្ញវត្ថុវិមជ្ឈការឬបច្ចេកវិទ្យាដែលកំពុងលេចឡើង ដែលអាចមានអន្តរសកម្មជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធនាគារនិងវិស័យពាក់ព័ន្ធផ្សេងទៀត បង្កើតឡើងដើម្បីឱ្យមានការប្រើប្រាស់ ផ្តល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ ប្រកបដោយបរិយាបន្នកម្ម។
២២	បញ្ញាសិប្បនិម្មិត	Artificial Intelligence (AI)	បច្ចេកវិទ្យាដែលអនុញ្ញាតឱ្យម៉ាស៊ីនកុំព្យូទ័រមានសមត្ថភាពរៀន, គិត, វិភាគនិងយល់ដឹងពីបញ្ហាជាក់លាក់ណាមួយដោយយកលំនាំតាមសមត្ថភាពខ្លួនរក្សាលម្អិត។

២៣	បទប្បញ្ញត្តិប្រុងប្រយ័ត្ន	Prudential Regulations	បទប្បញ្ញត្តិដែលផ្ដោតលើការរក្សាសុវត្ថិភាពនិងស្ថិរភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានហិរញ្ញវត្ថុនិងប្រព័ន្ធហិរញ្ញវត្ថុ។
២៤	បរិយាបន្នហិរញ្ញវត្ថុ	Financial Inclusion	លទ្ធភាពដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព។
២៥	បរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ	FinTech Regulatory Sandbox	បរិស្ថានសម្រាប់ឱ្យគ្រឹះស្ថានបច្ចេកវិទ្យាហិរញ្ញវត្ថុសាកល្បងនូវសេវានិងផលិតផលរបស់ខ្លួនជាមួយនឹងអតិថិជនពិតប្រាកដប៉ុន្តែក្នុងទំហំនិងរយៈពេលកំណត់មួយមុននឹងធ្វើការដាក់ចេញនិងការជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយ។
២៦	ម៉ាស៊ីនស្វ័យសិក្សា	Machine Learning (ML)	បច្ចេកវិទ្យាមួយនៃបញ្ញាសិប្បនិម្មិត ដែលផ្តល់សមត្ថភាពឱ្យម៉ាស៊ីនក្នុងការសិក្សាការទទួលស្គាល់ និងការព្យាករណ៍លទ្ធផលឬសមិទ្ធកម្មបានកាន់តែត្រឹមត្រូវនិងល្អប្រសើរប្រកបដោយស្វ័យភាពដោយផ្អែកលើទិន្នន័យដែលត្រូវបានធ្វើប្រព្រឹត្តិកម្មដោយមិនចាំបាច់មានការធ្វើកម្មវិធីនីយកម្មច្បាស់លាស់ ដើម្បីធ្វើដូច្នោះឡើយ។
២៧	សន្តិសុខសាយប៉ារ	Cybersecurity	ការអនុវត្តនៃការទប់ស្កាត់, ការឆ្លើយតបនិងការការពារប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរួមទាំងហេដ្ឋារចនាសម្ព័ន្ធ, បណ្តាញ, ប្រព័ន្ធប្រតិបត្តិការនិងកម្មវិធីពីការជ្រៀតចូលនិងការវាយប្រហារគ្រប់រូបភាពជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត។
២៨	សន្ទនីយភាព	Liquidity	កម្រិតដែលទ្រព្យសកម្មឬសញ្ញាបណ្ណអាចត្រូវបានទិញឬលក់នៅក្នុងទីផ្សារដោយពុំមានការប៉ះពាល់ដល់តម្លៃទ្រព្យសកម្មនោះ។ សន្ទនីយភាពឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការបម្លែងទ្រព្យសកម្មមួយឱ្យទៅជាសាច់ប្រាក់។

២៩	សន្ទានកម្មនៃកម្មវិធីកុំព្យូទ័រ	Application Programming Interfaces (APIs)	ច្រកចេញ-ចូលនៃទំនាក់ទំនងក្នុងការផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពីរប្រើប្រាស់។
៣០	ហត្ថលេខាឌីជីថល	Digital Signature	ហត្ថលេខាដែលត្រូវបានបង្កើតឡើងតាមមធ្យោបាយអេឡិចត្រូនិកសម្រាប់កំណត់អត្តសញ្ញាណរបស់ហត្ថលេខី រួមមានហត្ថលេខាអេឡិចត្រូនិក, ហត្ថលេខាដ៏រមែងត្រ និងហត្ថលេខាផ្សេងទៀត។
៣១	ហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល	Peer-to-Peer (P2P) Financing	ថ្នាលឌីជីថលសម្រាប់បុគ្គលផ្តល់ហិរញ្ញប្បទានដល់បុគ្គលដទៃ។
៣២	ហិរញ្ញវត្ថុមជ្ឈការ	Decentralized Finance (DeFi)	ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុផ្អែកលើបច្ចេកវិទ្យាប្លុកចេន ដោយមិនមានអន្តរការីយកម្ម។
៣៣	ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ	Data Infrastructure	ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលត្រូវបានកសាងដើម្បីគ្រប់គ្រង, រក្សាទុក និងធ្វើប្រព្រឹត្តិកម្មទិន្នន័យ។
៣៤	អក្ខរកម្មឌីជីថល	Digital Literacy	ជំនាញដែលជំរុញសមត្ថភាពឌីជីថលនិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍សម្រាប់ការសិក្សា, ការរៀនសូត្រ, ការកម្សាន្ត, ការងារ និងការប្រាស្រ័យទាក់ទង។
៣៥	អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ	FinTech Literacy	ជំនាញដែលជំរុញសមត្ថភាពបច្ចេកវិទ្យានិងនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ។ អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុរួមបញ្ចូលនូវអក្ខរកម្មបច្ចេកវិទ្យា/អក្ខរកម្មឌីជីថលនិងអក្ខរកម្មហិរញ្ញវត្ថុ។
៣៦	អាជីវកម្មក្រោដប្បវត្តន៍	Crowdfunding	ប្រតិបត្តិការប្រមូលមូលនិធិ តាមរយៈគម្រោងវិនិយោគរួមឬអន្តរការីយកម្មរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិរវាងបុគ្គលធ្វើសំណើលក់មូលបត្រនិងវិនិយោគិន។



**ផែនការយុទ្ធសាស្ត្រ
អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ
ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
២០២៤-២០២៨**

